



**សច្ចៈ វិទ្យាស្ថានយុវជន កម្ពុជា  
របាយការណ៍ប្រចាំឆ្នាំ ២០២០**



**មាតិកា**

1	មាតិកា
2	បេសកកម្ម និងចក្ខុវិស័យរួម
3	ព័ត៌មានរួម
4	ទីស្នាក់ការកណ្តាល និងបណ្តាញសាខា
7	ប្រវត្តិគ្រឹះស្ថាន
10	ក្រុមប្រឹក្សាភិបាល
12	ប្រវត្តិរូបរបស់ក្រុមប្រឹក្សាភិបាល
16	របាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
19	គោលនយោបាយ និងគោលការណ៍អនុវត្តចំពោះការគ្រប់គ្រងរួម
22	ទិសដៅប្រតិបត្តិការអាជីវកម្ម
23	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
26	ទុនបម្រុងតាមបទប្បញ្ញត្តិ
27	ការផ្លាស់ប្តូរទៅស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម
32	កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
52	ប្រតិទិននៃព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ ២០២០

**បេសកកម្ម និងចក្ខុវិស័យរួម**

រក្សាឲ្យបាននូវស្ថានភាពជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលពោរពេញទៅដោយ សច្ចៈធម៌ គុណធម៌ និងប្រសិទ្ធិភាព ព្រមទាំងទទួលបាននូវការជឿជាក់ និងទុកចិត្តពីអតិថិជន និង សហគមន៍តាមជនបទ។



**សច្ចៈធម៌**

**គុណធម៌**

**ប្រសិទ្ធិភាព**

**ព័ត៌មានរួម**

**ក្រុមប្រឹក្សាភិបាល**

ប្រធានក្រុមប្រឹក្សាភិបាល

លោក កែវ ម៉ាលី

ភាគទុនិក

លោកស្រី កែវ ភួងបុប្ផា

អភិបាលប្រតិបត្តិ

លោក កែវ ផល្លា

អភិបាល

លោក កែវ សារ៉ាផុធ

អភិបាល

លោក កែវ មុនី

អភិបាល

លោកស្រី កែវ វល័ក្ខ

**សវនករ**

ម៉ឺរីសុន កាក់ & អាសូសៀរ

ផ្ទះលេខ២៧ ផ្លូវ៤៤០ សង្កាត់ទួលទំពូង ខណ្ឌចំការមន

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

**ទីស្នាក់ការកណ្តាល**

ផ្ទះលេខ ២៥ ផ្លូវ ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទលេខ: ០៧៧ ៥៨ ៧៧៧៧ / ០៨១ ៥៨ ៧៧៧៧ / ០៣១ ៩៨៣ ៨៨៨៨

អ៊ីម៉ែល : keo\_phalla@yahoo.com



**បណ្តាញសាខា**



**សាខាកោះអណ្តែត**

វីឡាហ្វូតឡោម ភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ  
ព្រះរាជាណាចក្រកម្ពុជា  
ទូរស័ព្ទលេខ: ០៦១ ២២២ ០៥៦ / ០១៥ ៨៨៨ ៣២៣ / ០៦០ ៨៥៦ ៨៨៨  
អ៊ីម៉ែល : [keomaly55@gmail.com](mailto:keomaly55@gmail.com) / [keosaravuth012@yahoo.com](mailto:keosaravuth012@yahoo.com)



**សាខាភីរិវង់**

វីឡាមាស សុន

ភូមិពោធិឱ្យត

ឃុំព្រះបាទជាន់ដុំ

ស្រុកភីរិវង់

ខេត្តតាកែវ

ទូរស័ព្ទលេខ: ០១២ ៧៧៧ ៩៩៤ / ០១៥ ៨៨៨ ៦៦៣ / ០៧១ ៦៩៩៩ ៦៦៦

អ៊ីម៉ែល : keomony82@gmail.com



**ប្រវត្តិគ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន**

**ជីវប្រវត្តិរបស់សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី**

គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ត្រូវបានបង្កើតឡើងនៅថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ ២០១៣ និងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មដំបូងនៅ ភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃ ទី០៩ ខែតុលា ឆ្នាំ២០១៣ បន្ទាប់មកដោយមាន ការរីកចម្រើន និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ក៏បានទទួលអាជ្ញាប័ណ្ណលេខ: ម-ហា ៤០-២១/ ០៤/០២/០១ ចុះថ្ងៃទី០៤/០៩/២០១៥ ពីធនាគារជាតិនៃកម្ពុជា អនុញ្ញាតអោយបើក សាខាមួយទៀតនៅឃុំព្រះបាទជាន់ដុំ ស្រុកគីរីវង់ ខេត្តតាកែវ។ បន្ទាប់មកទៀតនៅថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ក៏បានទទួល អាជ្ញាប័ណ្ណមួយទៀតពីធនាគារជាតិនៃកម្ពុជា អោយបើកជាទីស្នាក់ការកណ្តាលរបស់ ខ្លួន ស្ថិតនៅផ្ទះលេខ២៥ ផ្លូវ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ។ សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដែល មានអាជ្ញាប័ណ្ណស្របច្បាប់ចេញដោយធនាគារជាតិនៃកម្ពុជាលេខ ម.ហា ៤០ ចុះថ្ងៃ ទី ៣០ ខែកញ្ញា ឆ្នាំ២០១៣។ សច្ចៈ ម៉ាយក្រូហ្វាយនែន ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែល មាន សច្ចៈភាព គុណភាព និងប្រសិទ្ធិភាព មានការគ្រប់គ្រងល្អ សេវាកម្មល្អ រហ័ស ទាន់ចិត្តដោយមានការជឿទុកចិត្ត គាំទ្រ និងស្រឡាញ់រាប់អានពីប្រជាជន ព្រមទាំង ភាពរឹងមាំនៃប្រព័ន្ធការងារ និងអភិបាលកិច្ចល្អ។

សកម្មភាពចម្បងរបស់គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន គឺជួយប្រជាជនក្រីក្រនិង សហគមន៍ នៅតាមជនបទនិងទីក្រុងអោយមានជីវភាពធូរធាប្រសើរឡើង និងចូលរួម ចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាជននិងសហគមន៍ តាមរយៈការផ្តល់សេវាឥណ ទានទៅលើ វិស័យកសិកម្ម, អាជីវកម្ម ចិញ្ចឹមសត្វ, ទិញកម្លាំងអូសទាញសំរាប់បង្ក បង្កើនផល សម្ភារប្រើប្រាស់ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទ និងកែលំអលំនៅដ្ឋាន ដោយយកការ ប្រាក់ថោកសមរម្យ។



**ទស្សនវិស័យរួម**

សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី បានយកចិត្តទុកដាក់ចំពោះជីវភាព និងភាពរីកចំរើនរបស់អតិថិជនរបស់ខ្លួន

- ដោយផ្តល់ជូននូវសេវាកម្មឥណទានរហ័សទាន់ចិត្តប្រកបដោយប្រសិទ្ធភាព និងមានភាពរួសរាយរាក់ទាក់គ្រប់ប្រភេទអតិថិជន។
- ខិតខំពង្រីកសាខារបស់ខ្លួនអោយបានច្រើន ដើម្បីជួយអតិថិជនប្រកបរបររកស៊ី អោយបានរហ័ស និងទាន់ពេលវេលាព្រមទាំងជួយជាយោបល់ដល់អតិថិជន គឺធ្វើយ៉ាងណាអោយគាត់ចេះប្រើប្រាស់ទុន អោយមានប្រសិទ្ធភាព និងមានប្រាក់ចំណេញ។

**សច្ចៈ ម៉ាយក្រូហ្វាយនែន យកចិត្តទុកដាក់ចំពោះបុគ្គលិករបស់ខ្លួន**

- យកចិត្តទុកដាក់ សុខុមាលភាព និងជីវភាពរបស់បុគ្គលិកតាមរយៈប្រាក់បំណាច់គួរអោយទាក់ទាញ ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ប្រាក់រង្វាន់ប្រចាំឆ្នាំ, ប្រាក់លើកទឹកចិត្ត, សាំងម៉ូតូ និងសម្លៀកបំពាក់ព្រមទាំងរៀបចំអោយមានដំណើរកំសាន្តជុំគ្នាទៀតផង។
- ជួយជំរុញផ្នែកស្មារតីតាមរយៈការបណ្តុះបណ្តាល បង្រៀនបន្ថែមជាប្រចាំ និងផ្តល់ជូននូវឱកាសអោយបុគ្គលិកទៅរៀនបន្តនៅមហាវិទ្យាល័យ ដើម្បីលើកកម្ពស់ការយល់ដឹងនិងសមត្ថភាពព្រមទាំងតំឡើងឋានៈនិងតួនាទីដល់បុគ្គលិកណាដែលបំពេញការងារល្អ និងមានលក្ខណៈសម្បត្តិ សមត្ថភាពគ្រប់គ្រាន់។

**សច្ចៈ ម៉ាយក្រូហ្វាយនែន យកចិត្តទុកដាក់ចំពោះអតិថិជន និងសហគមន៍ដែលខ្លួនបាន ផ្តល់សេវាឥណទានជូន**

- គោរពស្រឡាញ់រាប់អានរូសរាយរាក់ទាក់ចំពោះអតិថិជន និងសហគមន៍ចាត់ទុកអតិថិជនជាគ្រូសារតែមួយ។
- ចូលរួមចំណែកជួយពង្រឹងពង្រីកនិងលើកកម្ពស់ជីវភាពរបស់ប្រជាជននិងសហគមន៍ ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមជនបទ។

**ក្រុមប្រឹក្សាភិបាល**



**លោក កែវ ហ័រ**  
ប្រធានក្រុមប្រឹក្សាភិបាល



**លោកស្រី កែវ គួងមុន្នា**  
ភាគទុនិក



**លោក កែវ ជន្លា**  
អភិបាលប្រតិបត្តិ



**លោក កែវ មុនី**  
អភិបាល

**ក្រុមប្រឹក្សាភិបាល**



**លោក កែវ សាវុធ**  
អភិបាល



**លោកស្រី កែវ ចល័ត**  
អភិបាល



**ប្រវត្តិរូបរបស់ក្រុមប្រឹក្សាភិបាល**  
**លោក កែវ ម៉ាលី**  
**ប្រធានក្រុមប្រឹក្សាភិបាល**

លោក កែវ ម៉ាលី មានអាយុ ៦៦ឆ្នាំ លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣។ លោក កែវ ម៉ាលី បានចាប់ផ្តើមអាជីពផ្នែកធនាគារនៅឆ្នាំ១៩៨២ និងមានបទពិសោធដាង៣២ឆ្នាំ ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ នៅឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩១ លោកបានបំរើការងារ នៅធនាគារក្រុងភ្នំពេញ បន្ទាប់មកនៅឆ្នាំ១៩៩២ លោកក៏បានប្តូរមកបំរើការងារនៅធនាគារ កម្ពុជាសាធារណៈ ដែលជាធនាគារធំមួយរបស់ម៉ាឡេស៊ី នៅឆ្នាំ២០០៥ លោកត្រូវបានតែងតាំងជាប្រធានធនាគារកម្ពុជាសាធារណៈ សាខាខេត្តសៀមរាបដល់ឆ្នាំ២០១០ បន្ទាប់មកទៀតចាប់ពីចុងឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ លោកបានមកបំរើការងារជានាយកអភិវឌ្ឍន៍ពាណិជ្ជកម្ម (Business Development Manager) នៅធនាគារ May Bank។ ក្នុងអាជីពជាធនាគារិក លោកបានទទួលការសរសើរនិងរង្វាន់ជាច្រើន។ លោកបានបង្កើតអង្គការអភិវឌ្ឍន៍ប្រជាជនខ្មែរ នៅឆ្នាំ២០១១ ដើម្បីជួយដល់ប្រជាជនក្រីក្រ និងសហគមន៍តាមជនបទ តាមរយៈការអោយខ្ចីទុនរកស៊ី ប្រកបមុខរបរបង្កបង្កើនផលស្តារជីវភាពគ្រួសារ នៅពេលនោះលោកមានអាយុ៥៦ឆ្នាំ។ លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិល ស៊ី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សាភិបាល លោកបានដឹកនាំការងារ រៀបចំគ្រឹះស្ថានអោយមានដំណើរការល្អ និងរីកចម្រើន ព្រមទាំងមានការទទួលស្គាល់និងជឿទុកចិត្តពីសំណាក់មហាជន និងសហគមន៍។

**ភាគទុនិក**

**លោកស្រី កែវ ភូឫបុប្ផា**

លោកស្រី កែវ ភូឫបុប្ផា មានអាយុ ៦៣ ឆ្នាំ លោកស្រីគឺជាភាគទុនិកដ៏ធំរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ សច្ចៈ ដែលសព្វថ្ងៃលោកស្រីមានភាគហ៊ុនរហូតដល់៤០% នៃភាគហ៊ុន សរុប ។ លោកស្រី កែវ ភូឫបុប្ផា ធ្លាប់មានបទពិសោធន៍ធ្វើជាអ្នកគ្រប់គ្រងបញ្ជីចំណូល ចំណាយរបស់អង្គការអភិវឌ្ឍន៍ប្រជាជនខ្មែរនៅឆ្នាំ ២០១១ លោកស្រី បានប្រឡងជាប់ សញ្ញាប័ត្រឌីប្លូមនៅឆ្នាំ ១៩៧៤ ក្នុងអាជីពជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុចំណូលចំណាយ លោកស្រីតែងតែជួយក្រុមហ៊ុនតាមរយៈផ្តល់នូវគំនិតល្អៗ និងផ្តល់ការវិនិច្ឆ័យត្រឹមត្រូវ ដែលធ្វើអោយក្រុមហ៊ុនមានភាពរីកចំរើនទៅមុខឥតឈប់ឈរ។

**អភិបាលប្រតិបត្តិ**

**លោក កែវ ផល្លា**

លោក កែវ ផល្លា មានអាយុ ៤១ ឆ្នាំ ត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិរបស់ គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣។ លោក កែវ ផល្លា ធ្លាប់បានធ្វើជានាយកប្រតិបត្តិរបស់អង្គការអភិវឌ្ឍន៍ប្រជាជនខ្មែរនៅ ឆ្នាំ២០១១ លោកបានបញ្ចប់បរិញ្ញាប័ត្រផ្នែកគណនេយ្យនៅវិទ្យាស្ថានជាតិគ្រប់គ្រងនៅ ឆ្នាំ២០០១។ លោក កែវ ផល្លា មានបទពិសោធន៍ច្រើនផ្នែកខាងគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងអាជីពជានាយកប្រតិបត្តិ លោកបានដឹកនាំគ្រប់គ្រងចាត់ចែងការងារបានល្អប្រសើរ បានធ្វើអោយក្រុមហ៊ុនមានការរីកចំរើនឥតឈប់ឈរ។

**អភិបាល**

**លោក កែវ សារ៉ាវុធ**

លោក កែវ សារ៉ាវុធ មានអាយុ ៣៧ ឆ្នាំ ត្រូវបានតែងតាំងជាអភិបាលទទួលបន្ទុកប្រតិបត្តិការ កុំព្យូទ័រ (system) និងរដ្ឋបាលរបស់គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី នៅថ្ងៃ ទី០៩ ខែតុលា ឆ្នាំ២០១៣។ លោក កែវ សារ៉ាវុធ ធ្លាប់មានបទពិសោធផ្ទេងជានាយករងរបស់អង្គការ អភិវឌ្ឍន៍ប្រជាជនខ្មែរនៅឆ្នាំ២០១១ លោកបានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកខាងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យារាជធានីភ្នំពេញនៅឆ្នាំ២០១០។ លោក កែវ សារ៉ាវុធ មានបទពិសោធរច្រើន ផ្នែកខាងប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់គ្រងអាជីវកម្ម គ្រប់គ្រងទិន្នន័យ ប្រព័ន្ធកុំព្យូទ័រ និងគ្រប់គ្រងបុគ្គលិក ក្នុងអាជីពជានាយករង លោកគ្រប់គ្រងបានល្អប្រសើរព្រមទាំងធ្វើអោយក្រុមហ៊ុនមានសុវត្ថិភាព និងមានភាពរលូន រីកចំរើនទៅមុខជានិច្ច។

**អភិបាល**

**លោក កែវ មុនី**

លោក កែវ មុនី មានអាយុ ៣៩ ឆ្នាំ ត្រូវបានតែងតាំងជាអភិបាលទទួលបន្ទុកផ្នែកឥណទាន របស់គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៣។ លោក កែវ មុនី ធ្លាប់មានបទពិសោធផ្ទេងជានាយកឥណទានរបស់អង្គការ អភិវឌ្ឍន៍ប្រជាជនខ្មែរនៅឆ្នាំ២០១១ លោកបានបញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រង នៅវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រងខេត្តសៀមរាបនៅឆ្នាំ២០០៦។ លោក កែវ មុនី មានបទពិសោធរច្រើន ផ្នែកខាងគ្រប់គ្រងឥណទាន ក្នុងអាជីពជានាយកឥណទាន លោកគ្រប់គ្រងបានល្អប្រសើរប៉ុន្តែដោយរោគរាតត្បាតកូវីត១៩បានធ្វើអោយសេដ្ឋកិច្ចទូទាំងសកលលោកមានការធ្លាក់ចុះ នៅក្នុងឆ្នាំនេះក្រុមហ៊ុន មានបំណុលខូចកើនឡើងរហូតដល់៤%។

**អភិបាល**

**លោកស្រី កែវ វល័ក្ខ**

លោកស្រី កែវ វល័ក្ខ មានអាយុ ៣១ ឆ្នាំ ត្រូវបានតែងតាំងជាអភិបាលទទួលបន្ទុកផ្នែក គណនេយ្យរបស់គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣។ លោកស្រី កែវ វល័ក្ខ ធ្លាប់មានបទពិសោធន៍ជានាយកគ្រប់គ្រង គណនេយ្យ របស់អង្គការអភិវឌ្ឍន៍ប្រជាជនខ្មែរនៅឆ្នាំ២០១១ លោកស្រីបានបញ្ចប់ សញ្ញាប័ត្រទុតិយភូមិ និងសិក្សាផ្នែកគណនេយ្យឆ្នាំទី១នៅមហាវិទ្យាល័យបណ្ឌិតសាស្ត្រ ក្រុងភ្នំពេញ និងបានបញ្ចប់សាលាបច្ចេកទេសធនាគារ (Graduate Center for Banking Studies) របស់ធនាគារជាតិកម្ពុជានៅឆ្នាំ ២០១១។ លោកស្រី កែវ វល័ក្ខ មាន បទពិសោធន៍ច្រើនផ្នែកខាងគណនេយ្យ ក្នុងអាជីពជានាយកគណនេយ្យ លោកស្រី គ្រប់គ្រងបញ្ជីស្នាម និងចាត់ចែងចំណូលចំណាយបានល្អប្រសើរ ធ្វើអោយក្រុមហ៊ុន មានភាពរីកចំរើនទៅមុខជាលំដាប់។





របាយការណ៍របស់ប្រធានក្រុមប្រឹក្សានិបាល

លោក កែត ឆ័ណ្ណ

**ទិដ្ឋភាពរួមស្តីពីលើកកម្ម**

អាជីវកម្មនៅប្រទេសកម្ពុជា គឺមួយភាគធំពីងផ្នែកទៅលើកសិកម្ម អាចនិយាយថា ប្រទេសកម្ពុជាយកកសិកម្មជាស្នូល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយគ្នានេះដែរ រូបិយប័ណ្ណកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព ដោយការគ្រប់គ្រងយ៉ាងល្អពី ធនាគារជាតិនៃកម្ពុជា រាំងខ្ទប់បាននូវអតិផរណាសាច់ប្រាក់នៅលើទីផ្សារ។

សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះប្រហែល ២.៨% ក្នុងឆ្នាំ២០២០ ដោយសារឥទ្ធិពលនៃរោគ រាតត្បាតកូវីត១៩ ម្យ៉ាងទៀតដោយសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានយកពន្ធនាំ ចេញគ្រប់ផលិតផលទាំងអស់ចំនួន២០%លើកលែងតែអាវុធប៉ុន្តែសេដ្ឋកិច្ចកម្ពុជាបាន រំពឹងថានឹងមានកំណើនក្នុងរង្វង់៦.៨%នៅឆ្នាំ២០២១នេះ បន្ទាប់ពីរោគរាតត្បាតកូវីត ១៩បានធ្ងន់ស្បើយ។ វិស័យសំខាន់ៗដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១ នេះរួមមានវិស័យកសិកម្ម សំណង់ ទេសចរណ៍ ពាណិជ្ជកម្ម កាត់ដេរសំលៀកបំពាក់ និងវាយនភ័ណ្ណ ព្រមទាំងវិនិយោគពីបរទេស។ យុទ្ធសាស្ត្រនាំចេញជាចម្បងលើ

**សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី  
របាយការណ៍ប្រចាំឆ្នាំ 2020**

ផលិតផលកាត់ដេរ អង្ករនិងផលិតផលកសិកម្ម ដែលអាចធ្វើអោយប្រទេសកម្ពុជាបាន ចំណូលរូបិយប័ណ្ណពីបរទេសយ៉ាងច្រើន សំរាប់អភិវឌ្ឍន៍ប្រទេសជាតិ កត្តាវិជ្ជមានមួយ ទៀតដោយប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ មានសុខសន្តិភាព ស្ថេរភាពរូបិយ ប័ណ្ណ និង សារពើពន្ធប្រុងប្រយ័ត្នក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

**សេចក្តីសង្ខេបស្តីពីការអនុវត្តផ្នែកធនធានរបស់ សច្ចៈ ម៉ាយក្រូហ្វាយនែន**

សច្ចៈ ម៉ាយក្រូហ្វាយនែន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារនិងអភិវឌ្ឍន៍ ប្រទេសជាតិ បានជួយប្រជាជនក្រីក្រ សហគមន៍ជនបទអោយមានមុខមាត់ មានជីវភាព រស់នៅប្រសើរឡើង តាមរយៈផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ថោកសមរម្យ។

**ការគោរពអនុវត្តទៅតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា**

សច្ចៈ ម៉ាយក្រូហ្វាយនែន នៅតែប្រកាន់ខ្ជាប់ និងប្តេជ្ញាគោរពអោយបានតាមបទបញ្ញត្តិ របស់ ធនាគារជាតិនៃកម្ពុជា។ សច្ចៈ ម៉ាយក្រូហ្វាយនែន នឹងបន្តគោរពគោលការណ៍ ណែនាំ និងបទបញ្ញត្តិផ្សេងៗរបស់ធនាគារជាតិកម្ពុជា ព្រមទាំងអនុវត្តខ្ជាប់នូវអភិបាល កិច្ចល្អ និងវិជ្ជាជីវៈល្អនៅក្នុងការគ្រប់គ្រងនិងប្រតិបត្តិអាជីវកម្មរបស់ខ្លួន។

**ការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្ត**

សច្ចៈ ម៉ាយក្រូហ្វាយនែន ប្តេជ្ញាចិត្តបំរើអតិថិជនអោយបានល្អឥតខ្ចោះ ការផ្តល់ទុន អោយបានលឿនរហ័សទាន់ចិត្ត និងពង្រីកអាជីវកម្មរបស់ខ្លួនអោយបានកាន់តែច្រើន ដើម្បីជួយដល់ប្រជាជនក្រីក្រនៅតាមជនបទ។

ក្រុមប្រឹក្សាភិបាលនៃ សច្ចៈ ម៉ាយក្រូហ្វាយនែន បានប្តេជ្ញាបង្កើននិងពង្រីកទីផ្សាររបស់ ខ្លួន និងកែលំអអោយកាន់តែប្រសើរឡើង ពង្រឹងទំនាក់ទំនងល្អជាមួយប្រជាជននិងរដ្ឋ អំណាចមូលដ្ឋាន ធានាអោយបាននូវអភិបាលកិច្ចល្អ គ្រប់គ្រងហានិភ័យរឹងមាំ អនុវត្ត

ឥណទានដោយប្រុងប្រយ័ត្ន ដើម្បីទ្រទ្រង់ដល់ការលូតលាស់ ទទួលបានប្រាក់  
ចំណេញប្រកបដោយនិរន្តរភាពយូរអង្វែងរបស់គ្រឹះស្ថាន។

**សេចក្តីថ្លែងអំណរគុណ**

ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ  
បំផុតដល់ធនាគារជាតិនៃកម្ពុជា អាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់នូវដំបូន្មាន ការណែនាំ  
និងគាំទ្រដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ម្យ៉ាងវិញទៀតថ្លែងអំណរគុណដល់អតិថិ  
ជននិងសហគមន៍ ដែលបានជឿទុកចិត្តនិងគាំទ្ររហូតមក ដែលជាហេតុធ្វើអោយ  
គ្រឹះស្ថានយើងខ្ញុំមានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។

**គោលនយោបាយ និងគោលការណ៍អនុវត្តចំពោះការគ្រប់គ្រងរួម  
គ្នានៃការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលពិនិត្យទៅលើផែនការយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន និងគោលដៅអាជីវកម្មអោយសមស្របទៅតាមទីផ្សារ សមស្របទៅតាមតំបន់ប្រតិបត្តិការ។ ក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័តទៅលើគម្រោងថវិកា និងគម្រោងបើកស្នាក់ការកណ្តាលថ្មីនៅភ្នំពេញ ព្រមទាំងពង្រឹងគោលនយោបាយស្តីពីការគ្រប់គ្រងហានិភ័យឥណទាន ធ្វើយ៉ាងណាអោយមានបំណុលខូចតិចតួចបំផុត។ ភារកិច្ចចម្បងផ្សេងទៀតរបស់ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យជាប្រចាំទៅលើប្រតិបត្តិការអាជីវកម្ម ការគ្រប់គ្រងផ្ទៃក្នុង និងអនុវត្តអោយបានល្អ ទៅតាមទិសដៅដែលបានដាក់ចេញដោយ ធនាគារជាតិនៃកម្ពុជា។

**កិច្ចប្រជុំក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលត្រូវបានរៀបចំកិច្ចប្រជុំរបស់ខ្លួន យ៉ាងហោចណាស់៤ដងក្នុងមួយឆ្នាំ។ រាយការណ៍អំពីដំណើរការរីកចម្រើននៃប្រតិបត្តិការអាជីវកម្ម ព្រមទាំងដាក់ជូននូវផែនការថ្មីសំរាប់អនុវត្តបន្តទៅមុខទៀត ជូនសមាជិកក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការពិនិត្យនិងអនុម័ត។

រាល់កំណត់ហេតុនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ត្រូវបានចែកជូនដល់អភិបាលទាំងអស់ដើម្បីធ្វើការត្រួតពិនិត្យនិងអនុវត្តអោយបានល្អសំរាប់អាណត្តិក្រោយទៀត។ អភិបាលទាំងអស់ត្រូវជំរាបជូននិងផ្តល់ការណែនាំដល់សមាជិកក្រុមរបស់ខ្លួន អោយអនុវត្តជាប្រចាំនូវបទបញ្ជានិងច្បាប់ផ្សេងៗ ដែលទាក់ទងទៅនឹងតួនាទី ការទទួលខុសត្រូវ រួមទាំង គោលការណ៍ណែនាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ដែលទាក់ទងទៅនឹង មីក្រូហិរញ្ញវត្ថុ។



**ការគ្រប់គ្រងផ្ទៃក្នុង**

ក្រុមប្រឹក្សាភិបាលមានតួនាទីទទួលខុសត្រូវចំពោះតម្រូវការ និងប្រសិទ្ធិភាពនៃប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុងរបស់ម៉ាយក្រូហ្វាយនែន ហានិភ័យឥណទាន ហានិភ័យសាច់ប្រាក់ របស់គ្រឹះស្ថាន ព្រមទាំងបង្កើតឡើងនូវដំណើរការកំណត់ និងវាយតម្លៃគ្រប់គ្រងលើ ហានិភ័យសំខាន់ៗ ដែលគ្រឹះស្ថានបានជួបប្រទះ លើកកម្ពស់ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង នៅពេលដែលមានការ ប្រែប្រួលបរិយាកាសអាជីវកម្មឬក៏ផ្លាស់ប្តូរបទបញ្ញត្តិ។

ក្រុមប្រឹក្សាភិបាលត្រូវបោះផ្សាយរបាយការណ៍ហិរញ្ញវត្ថុ មានលក្ខណៈគ្រប់គ្រាន់ និង ប្រសិទ្ធិភាពចែកជូនម្ចាស់ភាគហ៊ុនទាំងអស់ ដើម្បីការពារផលប្រយោជន៍របស់គ្រឹះ ស្ថាន។ ក្រុមប្រឹក្សាភិបាលទទួលនិងត្រួតពិនិត្យរបាយការណ៍គណៈគ្រប់គ្រងដូចជា របាយការណ៍ព័ត៌មាន របាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុ របាយការណ៍ត្រួតពិនិត្យ និងអនុវត្តតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗទៀតរបស់ធនាគារជាតិនៃកម្ពុជា។

**ការគ្រប់គ្រងហានិភ័យ**

គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន នឹងបន្តការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រង ហានិភ័យ ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យធំៗ កែលំអនូវសកម្មភាព ប្រតិបត្តិការ សកម្មភាពអាជីវកម្មនិងការធ្វើអោយប្រសើរឡើងនូវប្រសិទ្ធិភាពដើមទុន។

ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យ និងរក្សាការ ទទួលខុសត្រូវទាំងស្រុងចំពោះហានិភ័យដែលបានកើតឡើង ដើម្បីធានាអោយបាននូវ គណនីភាព និងការទទួលខុសត្រូវយ៉ាងច្បាស់លាស់ចំពោះដំណើរការគ្រប់គ្រងហា និភ័យ។

**ក្រមសីលធម៌**

គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ស្ថិតក្នុងវិស័យហិរញ្ញវត្ថុមួយដែលមានជំនឿ ទុកចិត្ត និងភាពជឿជាក់របស់អតិថិជននិងសហគម ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុ គឺ មានសារៈសំខាន់ខ្លាំងណាស់ចំពោះការរីកចម្រើន និងភាពជោគជ័យ។ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុត្រូវចេះសម្របខ្លួនយ៉ាងណាប្រកបដោយភាពស្មោះស្ម័គ្រ និងភាពគួរអោយ ជឿជាក់របស់អតិថិជនមកលើវិស័យរបស់ខ្លួន។

កត្តាចម្បងដែលធ្វើអោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយមានកេរ្តិ៍ឈ្មោះ ប្រកបដោយការ ជឿទុកចិត្តគឺអាស្រ័យទៅលើបុគ្គលិកទាំងអស់ បំពេញនូវភារកិច្ចរបស់ខ្លួនយ៉ាងល្អ ក្នុង ការផ្តល់សេវាកម្មជូនអតិថិជន។ គ្រឹះស្ថានត្រៀមខ្លួនជាស្រេចសម្រាប់ដោះស្រាយគ្រប់ ស្ថានភាព ដោយធានាអោយបានជាបុគ្គលិកទាំងអស់មានភាពស្មោះត្រង់ មានតម្លៃ មានគោលការណ៍ និងប្រតិបត្តិខ្លួនទៅតាមបទដ្ឋានមួយដែលជាភ្នំរឹងទុករបស់អតិ ថិជន។ គ្រឹះស្ថាននឹងមានការសរសេរជាច្បាប់ និងគោលនយោបាយដ៏សំខាន់មួយ សំរាប់បុគ្គលិករបស់ខ្លួនក្នុងការអនុវត្ត កសាងទំនុកចិត្ត ភាពស្មោះត្រង់ក្នុងការប្រតិបត្តិ និងចរិតលក្ខណៈរបស់បុគ្គលិក គោលនយោបាយទាំងនោះរួមមានច្បាប់ ក្រមសីលធម៌ គោលនយោបាយប្រឆាំងការកេងបន្លំ ជៀសវាងនូវជំលោះអត្ថប្រយោជន៍ ប្រតិបត្តិខុស តួនាទី ប្រើប្រាស់ព័ត៌មានខុសទិសដៅ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ធានាអោយបាន នូវការសម្ងាត់នៃទំនាក់ទំនង និងសកម្មភាពប្រតិបត្តិការជាមួយអតិថិជន ត្រូវផ្តល់សេវា ជូនអតិថិជនដោយយុត្តិធម៌និងស្មើភាព ប្រឆាំងរាល់ការកេងបន្លំទាំងឡាយណាដែល ធ្វើអោយប៉ះពាល់ដល់ភាពស្មោះត្រង់ ការជឿជាក់របស់អតិថិជនមកលើគ្រឹះស្ថាន យើង។

**ទិសដៅប្រតិបត្តិការអាជីវកម្ម**  
**ទស្សនទានចំពោះអតិថិជន**

សច្ចៈ ម៉ាយក្រូហ្វាយនែន ប្តេជ្ញាចិត្តផ្តល់សេវាកម្មរហ័សទាន់ចិត្ត ល្អឥតខ្ចោះជូនអតិថិជននិងសហគមន៍ បច្ចុប្បន្ននេះមានការប្រកួតប្រជែងយ៉ាងខ្លាំងផ្នែកខាងមីក្រូហិរញ្ញវត្ថុកត្តាដ៏សំខាន់ដើម្បីឆ្ពោះទៅរកភាពជោគជ័យ គឺការផ្តល់សេវាកម្មល្អឥតខ្ចោះជូនអតិថិជន នេះគឺជាការប្តេជ្ញានិងតាំងចិត្តរបស់គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែនយើងខ្ញុំ។ គ្រឹះស្ថានមានការអប់រំបង្រៀន និងពង្រឹងបន្ថែមលើឥរិយាបថ ក្នុងការផ្តល់សេវាកម្មអតិថិជនដល់បុគ្គលិកទាំងអស់ ធ្វើយ៉ាងណាតម្រូវចិត្តអតិថិជន ទៅតាមអតិថិជនត្រូវការ ស្វែងយល់ពីគំនិតរបស់អតិថិជនចំពោះកម្រិតគុណភាពសេវាកម្មរបស់គ្រឹះស្ថាន។

**ការអភិវឌ្ឍធនធានមនុស្ស**

គន្លឹះដ៏សំខាន់បំផុតដើម្បីឈានទៅរកភាពជោគជ័យ និងស្ងប់ស្ងែងពីការបំពេញភារកិច្ចរបស់ សច្ចៈ ម៉ាយក្រូហ្វាយនែន គឺជាការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលិក និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងខ្ពស់ និងប្រកបដោយចំណេះដឹងខ្ពស់ ថែមទាំងសេចក្តីព្យាយាមក្នុងការងារ។

គ្រឹះស្ថានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍន៍ធនធានមនុស្ស ជានិច្ចកាលគ្រឹះស្ថានបានជំរុញនិងផ្តល់ជូននូវការបណ្តុះបណ្តាល ដោយអោយបុគ្គលិករៀនវគ្គជំនាញបច្ចេកទេសហិរញ្ញវត្ថុ និងអោយបុគ្គលិកបន្តរៀនយកបរិញ្ញាប័ត្រដើម្បីអភិវឌ្ឍខ្លួនទៅថ្ងៃមុខទៀត។

**របាយការណ៍របស់ក្រុមប្រឹក្សាភិបាល  
ក្រុមប្រឹក្សាភិបាល**

សមាជិកក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន នៅក្នុងអំឡុង  
ការិយបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក កែវ ម៉ាលី	ប្រធានក្រុមប្រឹក្សាភិបាល
លោកស្រី កែវ ភ្នងបុប្ផា	ភាគទុនិក
លោក កែវ ផល្លា	អភិបាលប្រតិបត្តិ
លោក កែវ សារ៉ាផុធ	អភិបាល
លោក កែវ មុនី	អភិបាល
លោកស្រី កែវ វល័ក្ខ	អភិបាល

**សវនករ**

ក្រុមហ៊ុន ម៉ូរីសុន កាក់ & អាសូសៀរ បានសំដែងនូវឆន្ទៈរបស់ខ្លួនដើម្បីទទួលយកការ  
តែងតាំងជាសវនកររបស់គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី សម្រាប់  
ការិយបរិច្ឆេទនេះ ។

**អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល**

នៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានផ្តល់លទ្ធភាពដល់  
សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ អោយទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោ  
បាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬអត្ថប្រយោជន៍ផ្សេងៗទៀត ក្រៅពីប្រាក់ខែថេរ  
ដែលកំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបង្ហាញក្នុងរបាយការណ៍ហិរញ្ញ  
វត្ថុ។

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលមានភារៈអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានលទ្ធផលហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទនេះ គឺអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលមានភារៈត្រួតពិនិត្យមើលការរៀបចំរបាយការណ៍ ដែលធ្វើដោយអ្នកគ្រប់គ្រងហើយដែលតម្រូវអោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រក្សាទុកនូវបញ្ជីគណនេយ្យអោយបានគ្រប់គ្រាន់និងមានប្រសិទ្ធភាព ត្រួតពិនិត្យនិងដឹកនាំគ្រឹះស្ថានអោយមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់គ្រឹះស្ថាន ហើយក៏ត្រូវចាត់វិធានការអោយបានសមស្របដើម្បីទប់ស្កាត់ការក្លែងបន្លំនិងភាពមិនប្រក្រតីផ្សេងៗ។

**ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ**

យើងខ្ញុំតំណាងអោយក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានជូនភ្ជាប់មកជាមួយនេះថា បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាន សច្ចៈ ម៉ាយក្រូហ្វាយនែន នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទ ដែលចុងបញ្ចប់ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

**តំណាងក្រុមប្រឹក្សាភិបាល:**



**លោក កែវ ម៉ាលី**  
**ប្រធានក្រុមប្រឹក្សាភិបាល**



**លោក កែវ ផល្គា**  
**អភិបាលប្រតិបត្តិ**

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១

**ទុនបម្រុងតាមបទប្បញ្ញត្តិ**

ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការដាក់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែ រមិន និងសារាចរលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការអនុវត្ត ប្រកាសស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែរមិន ដែលតម្រូវអោយគ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ (“ស្ថាប័ន”) អនុវត្តការ វាស់វែង ការធ្វើសំវិធានធនឥណទាន ដោយផ្អែកតាមអត្រាហានិភ័យឥណទានថ្មីដូច ខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលផុតកំណត់	សំវិធានធន
<b>ឥណទានរយៈពេលខ្លី(តិចជាង១ឆ្នាំ)</b>		
ស្តង់ដារ	ពី 0 ទៅ 14 ថ្ងៃ	1%
ឃ្នាំមើល	ពី 15 ទៅ 29 ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី 30 ទៅ 59 ថ្ងៃ	20%
ជាប់សង្ស័យ	ពី 60 ទៅ 89 ថ្ងៃ	50%
បាត់បង់	90 ថ្ងៃ ឬច្រើនជាង	100%
<b>ឥណទានរយៈពេលវែង(លើសពី១ឆ្នាំ)</b>		
ស្តង់ដារ	ពី 0 ទៅ 29 ថ្ងៃ	1%
ឃ្នាំមើល	ពី 30 ទៅ 89 ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី 90 ទៅ 179 ថ្ងៃ	20%
ជាប់សង្ស័យ	ពី 180 ទៅ 359 ថ្ងៃ	50%
បាត់បង់	360 ថ្ងៃ ឬច្រើនជាង	100%



**ការផ្លាស់ប្តូរទៅស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម**

កំណត់សម្គាល់នេះចំពោះរបាយការណ៍ហិរញ្ញវត្ថុគឺ ពន្យល់ពីភាពខុសប្លែកគ្នារវាង របាយការណ៍ចំណេញ ឬខាត តាមការអនុវត្តស្តង់ដារគណនេយ្យកម្ពុជា និងតាមស្តង់ ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យមសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ (ឧទាហរណ៍: ការប្រៀបធៀបព័ត៌មាន) ក៏ដូចជាភាពខុសគ្នារវាងការបង្ហាញមូលធន តាមស្តង់ដារ CAS និងតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកាល បរិច្ឆេទនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ វាក៏ពិពណ៌នា ផងដែរនូវរាល់ការផ្លាស់ប្តូរដែលចាំបាច់នៅក្នុងគោលការណ៍គណនេយ្យ ដែលបានអនុ ម័តជាលើកដំបូងតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម។

នៅក្នុងតារាងខាងក្រោម មូលធនដែលបានកំណត់តាមស្តង់ដារ របាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យមត្រូវបានផ្ទៀង ផ្ទាត់ជាមួយមូលធនដែលបានកំណត់តាមស្តង់ដារគណនេយ្យកម្ពុជា (“CAS”) នៅថ្ងៃ ទី១ ខែមករា ឆ្នាំ២០១៨ (កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅតាម CIFRS សម្រាប់សហ គ្រាសធុនតូច និងមធ្យម) និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (កាលបរិច្ឆេទបញ្ចប់ចុងក្រោយ សម្រាប់របាយការណ៍ហិរញ្ញវត្ថុ ដែលបានរៀបចំស្តង់ដារតាម CAS)។

**ការផ្លាស់ប្តូរលើស្តង់ដារ CIFRS សម្រាប់សហគ្រាសតូចតូច និងមធ្យម (ត)**

ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	31 ធ្នូ 2020		31 ធ្នូ 2019	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>				
សាច់ប្រាក់ក្នុងដៃ	9,894	40,021	27,448	111,851
សមតុល្យជាមួយធនាគារកណ្តាល	1,497	6,055	1,133	4,617
សមតុល្យជាមួយធនាគារផ្សេងទៀត	16,795	67,936	7,648	31,166
ប្រាក់តម្កល់ដើមទុននៅធនាគារកណ្តាល	75,000	303,375	75,000	305,625
ឥណទាន ចំពោះអតិថិជន	1,337,935	5,411,947	1,983,626	8,083,276
អចលនទ្រព្យ និងបរិក្ខារ	1,429,756	5,783,363	1,468,526	5,984,244
ទ្រព្យសកម្មផ្សេងទៀត	5,410	21,884	5,410	22,046
<b>សរុបទ្រព្យសកម្ម</b>	<b>2,876,287</b>	<b>11,634,581</b>	<b>3,568,791</b>	<b>14,542,825</b>

**ទ្រព្យអកម្ម និងមូលធន**

**ទ្រព្យអកម្ម**

ប្រាក់កម្ចី	1,370,727	5,544,591	1,746,401	7,116,584
ទ្រព្យអកម្មផ្សេងៗ	35,972	145,506	6,583	26,826
ពន្ធពន្យារអកម្ម	203,567	823,429	209,261	852,739
បំណុលពន្ធថវនិក	577	2,335	1,111	4,527
<b>សរុបទ្រព្យអកម្ម</b>	<b>1,610,843</b>	<b>6,515,861</b>	<b>1,963,356</b>	<b>8,000,676</b>

**មូលធន និងទុនបំរុង**

ដើមទុន	1,500,000	6,067,500	1,500,000	6,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	65,654	265,570	82,966	338,086
លទ្ធផលបង្គរ	(300,210)	(1,225,486)	22,469	91,044
ការបកប្រែរូបិយប័ណ្ណ	-	11,136	-	113,019
<b>សរុបមូលធន និងទុនបំរុង</b>	<b>1,265,444</b>	<b>5,118,720</b>	<b>1,605,435</b>	<b>6,542,149</b>
<b>សរុបទ្រព្យអកម្ម និងមូលធន</b>	<b>2,876,287</b>	<b>11,634,581</b>	<b>3,568,791</b>	<b>14,542,825</b>

**សង្ខេប៖ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី**  
**របាយការណ៍ប្រចាំឆ្នាំ 2020**

**របាយការណ៍លទ្ធផលលំអិត**  
ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	31 ធ្នូ 2020		31 ធ្នូ 2019	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	255,486	1,042,383	342,498	1,387,802
ចំណាយការប្រាក់	(163,255)	(666,080)	(172,831)	(700,311)
<b>ចំណូលពីការប្រាក់សុទ្ធ</b>	<b>92,231</b>	<b>376,303</b>	<b>169,667</b>	<b>687,491</b>
ចំណូលប្រតិបត្តិការផ្សេងៗ	75,477	307,946	165,435	670,343
សោហ៊ុយបុគ្គលិក	(196,081)	(800,010)	(188,885)	(765,362)
រំលស់លើអចលនទ្រព្យ	(39,896)	(162,776)	(39,885)	(765,362)
ចំណាយលើប្រតិបត្តិការផ្សេងៗ	(58,913)	(240,365)	(70,217)	(284,519)
<b>លទ្ធផលពីប្រតិបត្តិការ</b>	<b>(127,182)</b>	<b>(518,902)</b>	<b>36,115</b>	<b>146,339</b>
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	(213,608)	(871,521)	(36,295)	(147,067)
<b>លទ្ធផលមុនបង់ពន្ធ</b>	<b>(340,790)</b>	<b>(1,390,423)</b>	<b>(180)</b>	<b>(728)</b>
ចំណាយបង់ពន្ធ	799	3,260	(52,572)	(213,022)
<b>លទ្ធផលលំអិត</b>	<b>(339,991)</b>	<b>(1,387,163)</b>	<b>(52,752)</b>	<b>(213,750)</b>
ការបកប្រែរូបិយប័ណ្ណ	-	101,883	-	89,520
<b>លទ្ធផលលំអិតសុទ្ធ</b>	<b>(339,991)</b>	<b>(1,285,280)</b>	<b>(52,752)</b>	<b>(124,230)</b>

**សម្ម័យៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី**  
**របាយការណ៍ប្រចាំឆ្នាំ 2020**

**របាយការណ៍ប្រែប្រួលមូលធន**  
**ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		លទ្ធផលបង្កការបកប្រែរូបិយប័ណ្ណ			សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី 1 មករា ឆ្នាំ 2019	1,500,000	6,000,000	28,517	114,581	129,670	524,515	23,499	1,658,187	6,662,595
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	-	(52,752)	(213,750)	-	(52,752)	(213,750)
ប្រែប្រួលទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	54,449	221,880	(54,449)	(221,880)	-	-	-
ការបកប្រែរូបិយប័ណ្ណ	-	-	-	1,625	-	2,159	89,520	-	93,304
<b>សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2019</b>	<b>1,500,000</b>	<b>6,000,000</b>	<b>82,966</b>	<b>338,086</b>	<b>22,469</b>	<b>91,044</b>	<b>113,019</b>	<b>1,605,435</b>	<b>6,542,149</b>
សមតុល្យនៅថ្ងៃទី 1 មករា ឆ្នាំ 2020	1,500,000	6,000,000	82,966	338,086	22,469	91,044	113,019	1,605,435	6,542,149
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	-	(339,991)	(1,387,163)	-	(339,991)	(1,387,163)
ប្រែប្រួលទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(17,312)	(70,633)	17,312	70,633	-	-	-
ការបកប្រែរូបិយប័ណ្ណ	-	67,500	-	(1,883)	-	-	(101,883)	-	(36,066)
<b>សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2020</b>	<b>1,500,000</b>	<b>6,067,500</b>	<b>65,654</b>	<b>265,570</b>	<b>(300,210)</b>	<b>(1,225,486)</b>	<b>11,336</b>	<b>1,265,444</b>	<b>5,118,720</b>

**របាយការណ៍លំហូរសាច់ប្រាក់**

ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	31 ធ្នូ 2020		31 ធ្នូ 2019	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>				
ខាតមុនបង់ពន្ធ	(340,790)	(1,390,423)	(180)	(729)
និយ័តកម្ម៖				
រំលស់ទ្រព្យសម្បត្តិ និង បរិក្ខារ	39,896	162,776	39,885	161,614
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	213,608	871,521	36,295	147,067
	<u>(87,286)</u>	<u>(356,126)</u>	<u>76,000</u>	<u>307,952</u>
<b>បម្រែបម្រួលក្នុងទ្រព្យសកម្ម និង អសកម្មប្រតិបត្តិការ៖</b>				
ឥណទាន ចំពោះអតិថិជន	432,083	1,762,899	(140,032)	(567,410)
ទ្រព្យសកម្មផ្សេងៗ	-	-	(2,160)	(8,752)
ទ្រព្យអកម្មផ្សេងៗ	29,390	119,911	(9,247)	(37,469)
	<u>374,187</u>	<u>1,526,684</u>	<u>(75,439)</u>	<u>(305,679)</u>
<b>សាច់ប្រាក់បានពីក្នុងប្រតិបត្តិការ</b>	<b>374,187</b>	<b>1,526,684</b>	<b>(75,439)</b>	<b>(305,679)</b>
ចំណាយបង់ពន្ធលើប្រាក់ចំណូល	(5,429)	(22,149)	(5,975)	(24,211)
	<u>368,758</u>	<u>1,504,535</u>	<u>(81,414)</u>	<u>(329,890)</u>
<b>សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ</b>	<b>368,758</b>	<b>1,504,535</b>	<b>(81,414)</b>	<b>(329,890)</b>
<b>ចរន្តសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>				
ការទិញទ្រព្យសម្បត្តិ និង បរិក្ខារ	(1,128)	(4,602)	(430,349)	(1,743,774)
	<u>(1,128)</u>	<u>(4,602)</u>	<u>(430,349)</u>	<u>(1,743,774)</u>
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ</b>	<b>(1,128)</b>	<b>(4,602)</b>	<b>(430,349)</b>	<b>(1,743,774)</b>
<b>ចរន្តសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ទទួលបាន និងការសងប្រាក់កម្ចី	(375,673)	(1,532,746)	259,423	1,051,182
	<u>(375,673)</u>	<u>(1,532,746)</u>	<u>259,423</u>	<u>1,051,182</u>
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញវត្ថុ</b>	<b>(375,673)</b>	<b>(1,532,746)</b>	<b>259,423</b>	<b>1,051,182</b>
<b>បំរែបំរួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល</b>	<b>(8,043)</b>	<b>(32,813)</b>	<b>(252,340)</b>	<b>(1,022,482)</b>
សាច់ប្រាក់និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ	(463,771)	(1,889,866)	(211,431)	(849,530)
ការបកប្រែប្រែប្រែប្រែ	-	14,191	-	(17,854)
	<u>(471,814)</u>	<u>(1,908,488)</u>	<u>(463,771)</u>	<u>(1,889,866)</u>
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ</b>	<b>(471,814)</b>	<b>(1,908,488)</b>	<b>(463,771)</b>	<b>(1,889,866)</b>
<b>តំណាងដោយ៖</b>				
សាច់ប្រាក់	9,894	40,021	27,448	111,851
សមតុល្យជាមួយធនាគារ	18,292	73,991	8,781	35,783
ឥណទានវិបារូបន៍	(500,000)	(2,022,500)	(500,000)	(2,037,500)
	<u>(471,814)</u>	<u>(1,908,488)</u>	<u>(463,771)</u>	<u>(1,889,866)</u>

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**1. សាច់ប្រាក់ក្នុងដៃ**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	9,894	40,021	27,448	111,851
	9,894	40,021	27,448	111,851

រូបិយប័ណ្ណខាងលើត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	5,998	24,262	17,159	69,923
ប្រាក់រៀល	3,896	15,759	10,289	41,928
	9,894	40,021	27,448	111,851

**2. សមតុល្យជាមួយធនាគារផ្សេងទៀត**

	31/12/19		31/12/18	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត				
ធនាគារ ឯកទេស រឹង	1,697	6,864	1,237	5,041
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់	15,098	61,072	6,411	26,125
	16,795	67,936	7,648	31,166

គណនីចរន្តជាមួយធនាគារផ្សេងទៀតមិនមានការប្រាក់ទេ ។

**3. ឥណទានចំពោះអតិថិជន**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានជាឯកត្តជន	1,394,799	5,641,962	2,000,470	8,151,915
ការប្រាក់ត្រូវទទួល	24,515	99,163	35,797	145,873
	1,419,314	5,741,125	2,036,267	8,297,788
សំវិធានធនលើការបាត់បង់ឥណទាន	(81,379)	(329,178)	(52,641)	(214,512)
<b>ឥណទានចំពោះអតិថិជនសុទ្ធ</b>	<b>1,337,935</b>	<b>5,411,947</b>	<b>1,983,626</b>	<b>8,083,276</b>

ចលនាក្នុងខ្លួនសំវិធានធនលើការបាត់បង់ឥណទានមានដូចតទៅ៖

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅដើមកាលបរិច្ឆេទ	52,641	214,512	16,346	65,678
(ប្រមូលមកវិញ)/សំវិធានធនក្នុងការិយបរិច្ឆេទ	28,738	116,245	36,295	147,902
ការបកប្រែរូបិយប័ណ្ណ	-	(1,579)	-	932
នៅចុងការិយបរិច្ឆេទ	81,379	329,178	52,641	214,512

ការវិភាគបន្ថែមលើឥណទាន ចំពោះអតិថិជន មានដូចខាងក្រោម៖

(ក) វិភាគតាមកាលកំណត់សង៖	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អំឡុងពេល 1 ខែ	3,174	12,839	-	-
លើសពី 1 ទៅ 3 ខែ	20,559	83,161	-	-
លើសពី 3 ទៅ 12 ខែ	226,882	917,738	331,624	1,351,368
លើសពី 12 ខែ	1,144,184	4,628,224	1,668,846	6,800,547
ផ្សេងៗ	24,515	99,163	35,797	145,873
	1,419,314	5,741,125	2,036,267	8,297,788

**3. ឥណទានចំពោះអតិថិជន (តព័ទ្ធជាមុន)**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>(ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ៖</b>				
ដុល្លារអាមេរិក	914,601	3,699,559	1,451,247	5,913,832
ប្រាក់រៀល	480,198	1,942,403	549,223	2,238,084
ផ្សេងៗ	24,515	99,163	35,797	145,872
	<u>1,419,314</u>	<u>5,741,125</u>	<u>2,036,267</u>	<u>8,297,788</u>

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>(គ) វិភាគតាមប្រភេទស្នាក់នៅ៖</b>				
និវាសនជន	1,419,314	5,741,125	2,036,267	8,297,788
	<u>1,419,314</u>	<u>5,741,125</u>	<u>2,036,267</u>	<u>8,297,788</u>

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>(ឃ) តាមសម្ព័ន្ធភាគី៖</b>				
ពុំមែនភាគីសម្ព័ន្ធហ្នាគ្នា	1,419,314	5,741,125	2,036,267	8,297,788
	<u>1,419,314</u>	<u>5,741,125</u>	<u>2,036,267</u>	<u>8,297,788</u>

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>(ង) វិភាគតាមផ្នែកសេដ្ឋកិច្ច៖</b>				
កសិកម្ម	1,247,602	5,046,551	1,535,334	6,256,486
ការប្រើប្រាស់	72,004	291,254	465,136	1,895,429
ផ្សេងៗ	99,708	403,320	35,797	145,873
	<u>1,419,314</u>	<u>5,741,125</u>	<u>2,036,267</u>	<u>8,297,788</u>



**សម្ម័យៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី**  
**របាយការណ៍ប្រចាំឆ្នាំ 2020**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>(ច) វិភាគតាមទីតាំង៖</b>				
ការិយាល័យកណ្តាល - ភ្នំពេញ	143,795	581,649	465,136	1,895,429
សាខា - កោះអណ្តែត	562,192	2,274,067	698,084	2,844,692
សាខា - គីរីវង់	688,812	2,786,246	837,250	3,411,794
ផ្សេងៗ	24,515	99,163	35,797	145,873
	<u>1,419,314</u>	<u>5,741,125</u>	<u>2,036,267</u>	<u>8,297,788</u>

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>(ឆ) ត្រាការប្រាក់(ក្នុងមួយឆ្នាំ)៖</b>				
ឥណទានជាឯកត្តជន				
ប្រាក់រៀល	%	%	%	%
ដុល្លារអាមេរិក	%	%	%	%
	12-22.8	12-22.8	18	18
	12-22.8	12-22.8	18	18

**4. អចលនទ្រព្យ និងបរិក្ខារ**

កាលរិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	ដីធ្លី	អាគារ	ការកែលម្អ ការិយាល័យ	គ្រឿងបរិក្ខារនិង បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារ	យានយន្ត	សរុប
<b>ថ្លៃដើម</b>	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី 1 មករា 2020	1,229,000	224,687	11,388	14,674	10,067	106,000	1,595,816
ទិញបន្ថែម	-	-	-	1,128	-	-	1,128
លុបចោល	-	-	-	(614)	-	-	(614)
នាថ្ងៃទី 31 ធ្នូ 2020	<u>1,229,000</u>	<u>224,687</u>	<u>11,388</u>	<u>15,188</u>	<u>10,067</u>	<u>106,000</u>	<u>1,596,330</u>
<b>រំលស់បង្កើត</b>							
នាថ្ងៃទី 1 មករា 2020	-	52,697	7,579	5,943	8,100	52,973	127,292
ទាយដ្ឋានក្នុងការិយបរិច្ឆេទ	-	11,419	2,255	2,877	1,795	21,550	39,896
លុបចោល	-	-	-	(614)	-	-	(614)
ការកែតម្រូវ	-	-	-	1,044	(1,044)	-	-
នាថ្ងៃទី 31 ធ្នូ 2020	<u>-</u>	<u>64,116</u>	<u>9,834</u>	<u>9,250</u>	<u>8,851</u>	<u>74,523</u>	<u>166,574</u>
<b>តម្លៃពិតគណនេយ្យ</b>							
នាថ្ងៃទី 31 ធ្នូ 2020	<u>1,229,000</u>	<u>160,571</u>	<u>1,554</u>	<u>5,938</u>	<u>1,216</u>	<u>31,477</u>	<u>1,429,756</u>
សមមូលជាពាន់រៀល	4,971,305	649,510	6,286	24,019	4,919	127,324	5,783,363

សង្ខេប: តារាងត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុ ឆ្នាំ 2020

**4. អចលនទ្រព្យ និងបរិក្ខារ (តំលៃដើម)**

កាលរិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	ដីធ្លី	អាគារ	ការកែលម្អ ការិយាល័យ	គ្រឿងបរិក្ខារនិង បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារ	យានយន្ត	សរុប
<b>ថ្លៃដើម</b>	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី 1 មករា 2019	800,000	224,687	15,508	19,178	10,885	106,000	1,176,258
ទិញបន្ថែម	429,000	-	-	1,349	-	-	430,349
លុបចោល	-	-	(4,120)	(5,853)	(818)	-	(10,791)
នាថ្ងៃទី 31 ធ្នូ 2019	1,229,000	224,687	11,388	14,674	10,067	106,000	1,595,816
<b>រំលស់បង្កើត</b>							
នាថ្ងៃទី 1 មករា 2019	-	41,309	9,343	10,012	6,146	31,481	98,291
ទាយដួងទានក្នុងការិយបរិច្ឆេទ	-	11,388	2,356	1,783	2,771	21,492	39,790
លុបចោល	-	-	(4,120)	(5,853)	(818)	-	(10,791)
នាថ្ងៃទី 31 ធ្នូ 2019	-	52,697	7,579	5,942	8,099	52,973	127,290
<b>តម្លៃពិតគណនេយ្យ</b>							
នាថ្ងៃទី 31 ធ្នូ 2019	1,229,000	171,990	3,809	8,732	1,968	53,027	1,468,526
សមមូលជាពាន់រៀល	5,008,175	700,859	15,522	35,583	8,020	216,085	5,984,244

សង្ខេប: តម្លៃអចលនទ្រព្យនិងបរិក្ខារ តំលៃដើម ដុល្លារអាមេរិក ឆ្នាំ 2020

**5. ទ្រព្យសកម្មផ្សេងៗ**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុរេប្រទាន និងចំណាយបង់មុន	5,410	21,884	5,410	22,046
	5,410	21,884	5,410	22,046

**6. ប្រាក់កម្ចី**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីពីធនាគារ វឌ្ឍនៈអាស៊ី ចំកាត់				
ឥណទានវិបារូបន៍ (i)	500,000	2,022,500	500,000	2,037,500
ឥណទានរយៈពេលវែង (ii)	825,849	3,340,559	1,060,123	4,320,001
ប្រាក់កម្ចីពីឯកត្តជន (iii)	44,878	181,532	186,278	759,083
	1,370,727	5,544,591	1,746,401	7,116,584

(i) ប្រាក់កម្ចីពីធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ រួមមានឥណទានវិបារូបន៍អាចប្រើប្រាស់សរុបមានចំនួនទឹកប្រាក់ ៥០០,០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំ 8.50 ភាគរយ។

(ii) ប្រាក់កម្ចីពីធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ រួមមានឥណទានរយៈពេលវែង

ប្រាក់ដើម	3,840,000,000 រៀល
សមតុល្យ	3,340,558,500 រៀល សមមូលនឹង 825,849 ដុល្លារអាមេរិក នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020
កាលកំណត់	ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 2020 ដល់ ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2024
ការទូទាត់សង	ប្រាក់ដើម និងការប្រាក់ ត្រូវទូទាត់សងប្រចាំខែ
អត្រាការប្រាក់	8.25% ប្រចាំឆ្នាំ

(iii) ប្រាក់កម្ចីពីឯកត្តជន

ចំនួននេះបង្ហាញអំពី ប្រាក់កម្ចីដែលបានមកពី លោកស្រី ចាន់ សុភាព និងលោកស្រី សុយ ណារ៉ា ដែលមានសមតុល្យទឹកប្រាក់ចំនួន 21,578 ដុល្លារអាមេរិក។ កម្ចីទាំងនេះ គឺ គ្មានកាលកំណត់ក្នុងការសង និងត្រូវទូទាត់សងនៅពេលដែលម្ចាស់បំណុលត្រូវការ ហើយកម្ចីទាំងនេះមានអាត្រាការប្រាក់ 1 ភាគរយប្រចាំខែ។

**7. ទ្រព្យអកម្មផ្សេងៗ**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង្កសមាជិកភាព	2,914	11,787	3,000	12,225
ប្រាក់ចំណូលមិនបានទទួលស្គាល់	19,805	80,111	481	1,960
ការប្រាក់ត្រូវបង់	3,974	16,075	-	-
ចំណាយបង្ករសេវាហ៊ុយវិជ្ជាជីវៈ	2,250	9,101	-	-
ផ្សេងៗ	7,029	28,432	3,102	12,641
	<b>35,972</b>	<b>145,506</b>	<b>6,583</b>	<b>26,826</b>

**8. ដើមទុន**

នៅក្នុងការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ដើមទុនលក្ខន្តិកៈរបស់ក្រុមហ៊ុន មានចំនួន ១៥០,០០០ ហ៊ុន ក្នុងមួយហ៊ុយមានតំលៃ ១០ ដុល្លារអាមេរិក។ ចំនួនដើមទុន នេះ មានអនុលោមភាពជាមួយប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១៦-១១៧ ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ ដែលតម្រូវអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានដើមទុន អប្បបរមាស្មើនឹង ៦ ពាន់លានរៀល។ រាល់ភាគហ៊ុនត្រូវបានទូទាត់រួច។

**ដើមទុនត្រូវបានបែងចែកដូចខាងក្រោម**

	31/12/20		31/12/19	
	ដុល្លារ	ពាន់រៀល	ដុល្លារ	ពាន់រៀល
ចេញផ្សាយ និងបានបង់គ្រប់ចំនួន	1,500,000	6,067,500	1,500,000	6,000,000
	<u>1,500,000</u>	<u>6,067,500</u>	<u>1,500,000</u>	<u>6,000,000</u>

**8. ដើមទុន (ត)**

រចនាសម្ព័ន្ធភាគហ៊ុនរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	31/12/20			31/12/19		
	ភាគរយនៃ	ចំនួន	ចំនួន	ភាគរយនៃ	ចំនួន	ចំនួន
	ភាគហ៊ុន	ភាគហ៊ុន	ដុល្លារ	ភាគហ៊ុន	ភាគហ៊ុន	ដុល្លារ
	កាន់កាប់		អាមេរិក	កាន់កាប់		អាមេរិក
លោកស្រី កែវ ភួងបុប្ផា	40%	60,000	600,000	40%	60,000	600,000
លោក កែវ ម៉ាលី	40%	60,000	600,000	40%	60,000	600,000
លោក កែវ ផល្លា	5%	7,500	75,000	5%	7,500	75,000
លោក កែវ មុនី	5%	7,500	75,000	5%	7,500	75,000
លោក កែវ សារ៉ាផ	5%	7,500	75,000	5%	7,500	75,000
លោកស្រី កែវ វណ្ណៈ	5%	7,500	75,000	5%	7,500	75,000
	<u>100%</u>	<u>150,000</u>	<u>1,500,000</u>	<u>100%</u>	<u>150,000</u>	<u>1,500,000</u>

**9. ទុនបម្រុងតាមបទប្បញ្ញត្តិ**

ទុនបម្រុងតាមបទប្បញ្ញត្តិ គឺបង្ហាញពីភាពខុសគ្នារវាង សំវិធានធនលើអ៊ិនតែរមិនដែល បាត់បង់ ត្រូវបានគណនាដោយអនុលោមទៅតាម CIFRS for SMEs និង សំវិធានធន

**សច្ចៈ វិធានការប្រឆាំងជំងឺកូវីដ-១៩ និងការងារសង្គម**  
**របាយការណ៍ប្រចាំឆ្នាំ 2020**

តាមច្បាប់បង្ក ដែលត្រូវបានគណនាដោយអនុលោមទៅតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ ភាពខុសគ្នា ត្រូវបានគេកត់ត្រាជាទុនបម្រុងតាមបទប្បញ្ញត្តិ នៅពេល

ដែលសំវិធានធនតាមច្បាប់បង្ក គឺធំជាងសំវិធានធនលើអិមភីអិម ដែលត្រូវបានគណនាដោយអនុលោមទៅតាម CIFRS for SMEs។ ទុនបម្រុងនេះត្រូវបានផ្ទេរទៅកាន់លទ្ធផលបង្ក។

**10. ចំណូលការប្រាក់**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់គឺបានមកពី៖				
សមតុល្យនៅធនាគារ	383	1,563	502	2,034
ឥណទាន ចំពោះអិចស៊ីដេន	255,103	1,040,820	341,996	1,385,768
	<u>255,486</u>	<u>1,042,383</u>	<u>342,498</u>	<u>1,387,802</u>

**11. ចំណាយការប្រាក់**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់គឺកើតឡើងពី៖				
ប្រាក់កម្ចីពីធនាគារ វឌ្ឍនៈអាស៊ី ចំកាត់	130,709	533,293	133,558	541,177
ប្រាក់កម្ចីពីឯកត្តជន	32,546	132,787	39,273	159,134
	<u>163,255</u>	<u>666,080</u>	<u>172,831</u>	<u>700,311</u>

**12. ចំណូលពីប្រតិបត្តិការផ្សេងៗ**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកម្រៃឈ្នួល និងជើងសារ	74,793	305,155	157,572	638,482
ថ្លៃពិន័យ	684	2,791	1,031	4,178
ប្រាក់កម្ចីពីឯកត្តជន	-	-	6,832	27,683
	<u>75,477</u>	<u>307,946</u>	<u>165,435</u>	<u>670,343</u>

**13. សោហ៊ុយបុគ្គលិក**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងលាភការ	190,781	778,386	185,892	753,234
សោហ៊ុយបុគ្គលិកដទៃទៀត	5,300	21,624	2,993	12,128
	<u>196,081</u>	<u>800,010</u>	<u>188,885</u>	<u>765,362</u>

**14. ចំណាយលើប្រតិបត្តិការផ្សេងៗ**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការជួលការិយាល័យ	12,900	52,632	12,680	51,379
សោហ៊ុយវិជ្ជាជីវៈ	16,340	66,667	8,360	33,875
ចំណាយសន្តិសុខ	9,560	39,005	8,800	35,658
ចំណាយលើការប្រើប្រាស់យានយន្ត	5,745	23,440	9,642	39,069
សោហ៊ុយសមាជិកភាព	3,000	12,240	3,115	12,622
សោហ៊ុយធនាគារនិងសេវាផ្សេងៗ	1,000	4,080	4,962	20,106
ការជួសជុល និងការថែទាំ	1,320	5,386	1,671	6,771
សោហ៊ុយលើការទំនាក់ទំនង	2,598	10,600	2,545	10,312
សោហ៊ុយទឹកភ្លើង	3,523	14,373	3,806	15,422
សម្ភារៈការិយាល័យ និងផ្គត់ផ្គង់	420	1,714	635	2,573
សោហ៊ុយលើអាជ្ញាប័ណ្ណ	294	1,200	6,704	27,165
អំណោយ	12	49	39	158
ចំណាយលើការបង់ពន្ធកាត់ទុក	-	-	1,749	7,087
ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម	-	-	224	908
ចំណាយផ្សេងៗ	2,201	8,979	5,285	21,414



**សម្រាប់: ម៉ាយក្រូហ្វាយនែន ភីអិលស៊ី**  
**របាយការណ៍ប្រចាំឆ្នាំ 2020**

58,913    240,365    70,217    284,519

---

**15. ចំណាយបង់ពន្ធ**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធចរន្ត	4,895	19,972	5,857	23,733
ពន្ធពន្យា	(5,694)	(23,232)	46,715	189,289
	(799)	(3,260)	52,572	213,022

**ក. ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ**

ក្នុងក្របខ័ណ្ឌនៃច្បាប់សារពើពន្ធ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% នៃលទ្ធផលជាប់ពន្ធលើប្រាក់ចំណេញ ឬបង់ពន្ធអប្បបរមាក្នុងអត្រា ១% នៃផលរបរសរុប ដោយយកចំនួនប្រាក់ដែលធំជាងគេ។

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លទ្ធផលមុនបង់ពន្ធលើប្រាក់ចំណេញ	(340,790)	(1,390,423)	(180)	(729)
ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០%	(68,158)	(278,084)	(36)	(146)
ខ្ទង់ចំណាយមិនអាចកាត់កងបាន				
តាមច្បាប់សារពើពន្ធ	41,705	170,159	1,044	4,230
ខ្ទង់ផ្សេងៗ	-	-	(1,009)	(4,088)
ពន្ធលើប្រាក់ចំណេញ	-	-	-	-
ពន្ធអប្បបរមាក្នុងអត្រា ១%	4,895	19,972	5,857	23,733
ពន្ធលើប្រាក់ចំណេញ	4,895	19,972	5,857	23,733

**ខ. បំណុលពន្ធចរន្ត**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យដើមការិយបរិច្ឆេទ	1,111	4,527	1,229	4,938
ទាយដ្ឋានក្នុងការិយបរិច្ឆេទ	4,895	19,972	5,857	23,733
ចំណាយបង់ពន្ធក្នុងការិយបរិច្ឆេទ	(5,429)	(22,149)	(5,975)	(24,211)
ការបកប្រែរូបិយប័ណ្ណ	-	(15)	-	67

**សច្ចៈ វិធានការយុត្តិធម៌ និងសីលធម៌  
របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  
របស់ក្រសួងក្រៅប្រទេស ឆ្នាំ ២០២០**

សមតុល្យចុងការិយបរិច្ឆេទ 577      2,335      1,111      4,527

**គ. ពន្ធពន្យា**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យាសកម្ម	39,357	159,199	-	-
ពន្ធពន្យាអកម្ម	(242,924)	(982,628)	(209,261)	(852,739)
	(203,567)	(823,429)	(209,261)	(852,739)

ចលនាពន្ធពន្យាមានដូចខាងក្រោម៖

	សំវិធានធន			
	អចលនទ្រព្យ		ខាតបង់លើ	
	និងបិក្ខា		ខាតលើពន្ធ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី ១ មករា ២០១៩	(163,291)	745	-	(162,546)
ដក/(ចំណាយ) ក្នុងចំណេញឬខាត	(30,982)	(15,733)	-	(46,715)
នាថ្ងៃទី ៣១ ធ្នូ ២០១៩	(194,273)	(14,988)	-	(209,261)
<b>សមមូលជាពាន់រៀល</b>	<b>(791,662)</b>	<b>(61,077)</b>	<b>-</b>	<b>(852,739)</b>
នាថ្ងៃទី ១ មករា ២០២០	(194,273)	(14,988)	-	(209,261)
ដក/(ចំណាយ) ក្នុងចំណេញឬខាត	(48,651)	22,989	31,356	5,694
នាថ្ងៃទី ៣១ ធ្នូ ២០២០	(242,924)	8,001	31,356	(203,567)
<b>សមមូលជាពាន់រៀល</b>	<b>(982,628)</b>	<b>32,364</b>	<b>126,835</b>	<b>(823,429)</b>

**16. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធភាគី**

ប្រតិបត្តិការរវាងសម្ព័ន្ធភាគី៖

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ឈ្នួលថ្នាក់ដឹកនាំ				
និងក្រុមប្រឹក្សាភិបាល	100,550	407,429	93,850	380,280
	100,550	407,429	93,850	380,280

**17. កិច្ចសន្យាជួល**

	31/12/20		31/12/19	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តិចជាង 1 ឆ្នាំ	12,900	52,632	12,900	52,271
លើសពី 1 ឆ្នាំ តែតិចជាង 5 ឆ្នាំ	18,700	76,296	31,600	128,043
	<u>31,600</u>	<u>128,928</u>	<u>44,500</u>	<u>180,314</u>

**18. តួលេខប្រៀបធៀប**

បើសិនជាចាំបាច់ តួលេខប្រៀបធៀបមួយចំនួនត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញ ដើម្បីសមស្របតាមការផ្លាស់ប្តូរក្នុងការបកស្រាយបង្ហាញនៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន នៃរបាយការណ៍ហិរញ្ញវត្ថុ។

**កំណត់ឡើងវិញ**

តួលេខប្រៀបធៀបដូចខាងក្រោម ត្រូវបានគេធ្វើការកំណត់ឡើងវិញ ដើម្បីសម្របក្នុងការបង្ហាញនៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។

	31/12/19		
	តួលេខ	តួលេខ	ភាពខុសគ្នា
	ការិយបរិច្ឆេទមុន ដុល្លារអាមេរិក	កំណត់ឡើងវិញ ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើនិងប្រាក់តម្កល់នៅ			
ធនាគារកណ្តាល	76,133	-	(76,133)
សមតុល្យជាមួយធនាគារកណ្តាល	-	1,133	1,133
ប្រាក់តម្កល់ដើមទុននៅធនាគារកណ្តាល	-	75,000	75,000

**19. ព្រឹត្តិការណ៍បន្ទាប់ពីរយៈពេលរបាយការណ៍**

ចាប់តាំងពីថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019, ដោយសារការផ្ទុះឡើងនៃរោគរាតត្បាត COVID-19 បានធ្វើអោយប៉ះពាល់ដល់ដំណើរការអាជីវកម្មជាច្រើននៅទូទាំងប្រទេស។ ថ្នាក់ដឹកនាំបានវាយតម្លៃពីផលប៉ះពាល់ហានិភ័យ នៅកាលបរិច្ឆេទនៃរបាយការណ៍នេះទេ។

រយៈពេលនិងផលប៉ះពាល់នៃរោគរាតត្បាត COVID-19 នៅតែមិនទាន់ច្បាស់នៅពេលនេះ។ មិនអាចប៉ាន់ស្មានបាននូវរយៈពេលនិងភាពធ្ងន់ធ្ងរនៃផលវិបាកទាំងនេះ ក៏ដូចជាការជះឥទ្ធិពលរបស់រោគរាតត្បាត ទៅលើទីលទ្ធផលរបស់ក្រុមហ៊ុនសម្រាប់រយៈពេលអនាគត។

ថ្នាក់ដឹកនាំចាត់ទុកថាសកម្មភាពរបស់ក្រុមហ៊ុនអាចមានភាពយឺតយ៉ាវ នៅក្នុងរយៈពេលនេះ ដែលជះឥទ្ធិពលដល់កម្រិតប្រាក់ចំណេញបច្ចុប្បន្ននិងផ្នែកសាច់ប្រាក់ងាយស្រួល ប៉ុន្តែមិនបណ្តាលឲ្យមានបញ្ហាកើតឡើងលើនិរន្តរភាពនៃដំណើរការអាជីវកម្មនោះទេ។

ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន បានធ្វើការវាយតម្លៃព្រឹត្តិការណ៍បន្ទាប់នាចុងការិយបរិច្ឆេទរបាយការណ៍ រហូតដល់ថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុ ហើយបានកំណត់ថាព្រឹត្តិការណ៍ដែលទាមទារអោយមានការកែតម្រូវ លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើងវិញ។

**ព័ត៌មានផ្សេងៗ និង អនុបាតប្រុងប្រយ័ត្ន តំរូវតាមច្បាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ**

**. ដើមទុនអប្បបរមា** (ប្រកាសលេខ ធ 7-016-117 ចុះថ្ងៃទី 22 ខែ មីនា ឆ្នាំ 2016)

ដើមទុនលក្ខន្តិកៈរបស់ក្រុមហ៊ុន មានចំនួន 1,500,000 ដុល្លារអាមេរិក (ប្រមាណ 6 ពាន់លាន រៀល ក្នុងការិយបរិច្ឆេទថ្ងៃ ទី 31 ខែ ធ្នូ ឆ្នាំ 2020)។

**. ហានិភ័យធំៗ** (ប្រកាសលេខ ធ7-06-226 ចុះថ្ងៃទី 03 ខែ វិច្ឆិកា ឆ្នាំ 2006)

យោងទៅតាមប្រកាសលេខ ធ7-06-226 ចុះថ្ងៃទី 03 ខែ វិច្ឆិកា ឆ្នាំ 2006, រាល់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុត្រូវរក្សាអោយបានគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន 10% រវាងហានិភ័យ សរុបដែលកើតចេញពីប្រតិបត្តិការជាមួយនឹងអត្តតាហាកជាឯកត្តជននីមួយៗ និងមូលធន ផ្ទាល់សុទ្ធរបស់ខ្លួន។

ក្រុមហ៊ុនពុំមានហានិភ័យធំៗទេ នៅចុងការិយបរិច្ឆេទនេះ។

ការផ្តល់ប្រាក់កម្ចីជល់ប្រជាជននៅភ្នំពេញប្រចាំឆ្នាំ ២០២០

សច្ចៈ ម៉ាយក្រូហ្វាយនែន បានផ្តល់ប្រាក់កម្ចីសំរាប់ប្រជាជននៅភ្នំពេញក្នុងការទិញសម្ភារ  
ប្រើប្រាស់ក្នុងផ្ទះ ក៏ដូចជាម៉ូតូ និងទូរស័ព្ទដៃជាដើម។





**ការផ្តល់ប្រាក់កម្ចីដល់ប្រជាជនសម្រាប់ប្រកបរបរធ្វើស្រែប្រចាំឆ្នាំ ២០២០**

សច្ចៈ ម៉ាយក្រូហ្វាយនែន បានយកចិត្តទុកដាក់ដល់ជីវភាព និង ភាពរីកចំរើន របស់ប្រជាជន និង សហគមន៍នៅតាមជនបទ ដោយផ្តល់ប្រាក់កម្ចីសម្រាប់ទិញដី និងពូជស្រូវសម្រាប់បង្កបង្កើនផល។





**ការផ្តល់ប្រាក់កម្ចីជល់ប្រជាជនសម្រាប់ប្រកបរបរចិញ្ចឹមសត្វប្រចាំឆ្នាំ ២០២០**

ផ្តល់ប្រាក់កម្ចីសម្រាប់ប្រជាជនកសិករ ចិញ្ចឹមគោ, ជ្រូក, មាន់ និងទា ដើម្បីលើកស្ទួយ ជីវភាពអោយបានប្រសើរឡើង។





**ការផ្តល់ប្រាក់កម្ចីដល់ប្រជាជនសម្រាប់សង់លំនៅដ្ឋានប្រចាំឆ្នាំ ២០២០**

ផ្តល់ប្រាក់កម្ចីសម្រាប់ប្រជាជនកសិករសង់និង ជួសជុលលំនៅដ្ឋាន ដើម្បីអោយគាត់មាន ជីវភាពនៅសមរម្យ ។



**ប្រតិទិននៃព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ ២០២០  
សម្ពោធស្នាក់ការកណ្តាលនៅភ្នំពេញ**

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សច្ចៈ បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការទីស្នាក់ការកណ្តាលថ្មីនៅ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ។





**សច្ចៈ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី**  
**របាយការណ៍ប្រចាំឆ្នាំ 2020**

**ប្រតិទិននៃព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ ២០២០**  
**សម្ពោធស្នាក់ការកណ្តាលនៅភ្នំពេញ**

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សច្ចៈ បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការទីស្នាក់ការកណ្តាលថ្មីនៅ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌបួស្សីកែវ រាជធានីភ្នំពេញនិងពិធីផ្តល់ប័ណ្ណសរសើរក៏ដូច ជាប្រាក់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមទាំងពីរសាខា។





# Sachak Microfinance 2020 Annual Report



**CONTENTS**

1	Contents
2	Corporate Mission
3	Corporate Information
4	Head Office and Branch
7	Corporate Profile
9	Board of Directors
11	Board of Director's Profile
14	Chairman's Statement
16	Policy and Practice Guideline Corporate
18	Business Operation Target
19	Report of the Board of Directors
22	Regulatory Reserve
23	Reconciliation of the Statement of Financial Position
26	Financial Statements
43	Calendar of Significant Events 2020



Corporate Mission

To Sustain the Position of Being the most honesty, Kindness Efficient and Trusty  
Microfinance Institution of Clients and Community in the Countryside.



**Honesty**

**Kindness**

**Efficient**

## **CORPORATE INFORMATION**

### **Board of Directors**

Chairman

Mr. Keo Maly

Shareholder

Mdm. Keo Phoung Bopha

Executive Director

Mr. Keo Phalla

Director

Mr. Keo Saravuth

Director

Mr. Keo Mony

Director

Mdm. Keo Voleak

**Auditor**

Morison Kak & Associates

No. 27, Street 440, Sangkat Tuol Tumpung1

Khan Chamcarmon, Phnom Penh, Cambodia

**Head Office**

House No 25, Street 1015, Phum Bayab

Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh, Cambodia

Tel: 077 58 7777 / 081 58 7777 / 031 983 8888

Email: [keomaly55@gmail.com](mailto:keomaly55@gmail.com) / [keo\\_phalla@yahoo.com](mailto:keo_phalla@yahoo.com)





## BRANCH NETWORK

Koh Andeth Branch

Villa Hout Lorm

Phum Rominh Khang Cheung

Khum Rominh

Srok Koh Andeth

Takeo Province, Cambodia

Tel: 061 222 056 / 015 888 323 / 088 8999 149

Email: [keomaly55@gmail.com](mailto:keomaly55@gmail.com) / [keosaravuth012@yahoo.com](mailto:keosaravuth012@yahoo.com)



Kirivong Branch

Villa Meas Son

Phum Po Kvet

Khum Prasbat Choun Chum

Srok Kirivong

Takeo Province

Tel: 012 777 994 / 015 888 663 / 071 6999 666

Email: [keomony82@gmail.com](mailto:keomony82@gmail.com)



## **Corporate Profile of Sachak Microfinance**

Sachak Microfinance Institution was incorporated in 30 September 2013 and commenced its business on 09 October 2013 at Phum Rominh Khang Cheung, Khum Rominh, Srok Koh Andeth, Takeo Province. Sachak Microfinance was obtained a permanent license NO. M.F.40 from the National Bank of Cambodia dated 30 September 2013. Then on 04 September 2015 Sachak Microfinance PLC was obtained one more license No. M-H 40-21/04/02/01 from National Bank of Cambodia allow to operate one more branch at Srok Kirivong, Takeo Province, Lately on 18 July 2018 Sachak Microfinace PLC has obtained another one license from National Bank of Cambodia to operate the Head office which is located at house No.25, Street 1015, Phum Bayab, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh. Sachak is the most honesty, kindness, efficient and trusty Microfinance for its prudent management, superior customer service fast and accurate with trusty supported and respected from the people and community in the area.

For the main business of Sachak Microfinance is helping the poor people and community in the country side and the city for their living better and reducing the poorness of the people by giving loan to them for developing agriculture, small business, feed animals, harvest machine, household goods and renovate house with reasonable interest.

## **Corporate Philosophy**

Sachak Microfinance cares for its customers' living and developing

- By providing loan fast with efficient and providing the most courteous to all customers.
- By trying expand branches for helping our clients to do the business promptly and giving the good idea to them and teach them how to use the loan with efficient and make profit.

Sachak Microfinance cares for its employees

- Cares about healthy and living of the employees by promoting the well-being of its staff through attractive salary, bonus, incentive, petrol consumption, uniform and annual dinner.
- By promoting good staff morale through proper staff training and development and provision of opportunities for career advancement in the future and also promoting to the higher grade for the staff who has qualified and performed well.

Sachak Microfinance cares for the community it serves

- Respect, courteous to the customers and community and always treat them as family.
- Participate in the upgrading living standard of the people and community, reducing the poorness of the people in country side.

## BOARD OF DIRECTORS



**Mr. Keo Maly**  
Chairman



**Mdm. Keo Phoung Bopha**  
Shareholder



**Mr. Keo Phalla**  
Executive Director



**Mr. Keo Mony**  
Director

**BOARD OF DIRECTORS**



**Mr. Keo Saravuth  
Director**



**Mdm. Keo Voleak  
Director**

## **BOARD OF DIRECTOR'S PROFILE**

### **Mr. Keo Maly Chairman**

Mr. Keo Maly aged 66, was appointed as chairman of Sachak Microfinance on 27 June 2013. Mr. Keo Maly began his banking career in 1982 and has 33 years' experience in the banking and finance industry. He graduated high level of technical Banking at Hanoi Vietnam in 1988. In 1982 to 1991 he worked at Phnom Penh Municipal Bank then in 1992 he moved to Cambodian Public Bank which is the big bank of Malaysia, in 2005 he was appointed as Branch Manager of Cambodian Public Bank in Siem Reap province, as a banker he has received a lot bank awards. He is founder of the Khmer People Development Organization in 2011 for helping the poor people and community in the country side by granted loan to them for doing agriculture and business at that time his aged 56, He also founder of the Sachak Microfinance and he was appointed as chairman on 27 June 2013, as a chairman he has managed the institution grow up and respected, trusty from the people and community

### **Madam. Keo Phoung Bopha Shareholder**

Madam. Keo Phoung Bopha age 63 she is a big shareholder of Sachak Microfinance presently she has 40% share. Madam. Keo Phoung Bopha has experienced of financing control of income and expenditure of Khmer People Development Organization Since 2011 she graduated Diploma degree in 1974 therefore she has always help the company by giving the good opinion and make decision for institution stably grow up.



**Mr. Keo Phalla  
Executive Director**

Mr. Keo Phalla aged 41, was appointed as Executive Director of Sachak Microfinance on 09 October 2013. Mr. Keo Phalla was designated as Executive General Manager of Khmer People Development Organization in 2011, he graduated Bachelor degree of accounting in 2001 at National Institute of Management. Mr. Keo Phalla has experienced of accounting and finance therefore in the career as General Manager he has managed and perform well, make the institution growing up so fast.

**Mr. Keo Saravuth  
Director**

Mr. Keo Saravuth aged 37, was appointed as Director in charge of operation, Computer System and Human Resource of Sachak Microfinance on 09 October 2013. Mr. Keo Saravuth was designed as Deputy General Manager of Khmer People Development Organization in 2011, he graduated Master of Business Administration in 2010 at Chamroeun University of Poly-Technology. Mr. Keo Saravuth has good experienced of operation and finance he use to Administer of Business, Information Technology and Human Resource. In his career he has well managed and makes the company safety and develops.



**Mr. Keo Mony  
Director**

Mr. Keo Mony aged 39, was appointed as Director in charge of loan of Sachak Microfinance on 09 October 2013. Mr. Keo Mony was designated as Loan Manager of Khmer People Development Organization in 2011, he graduated Bachelor Degree program of Business Administration in the field of Management in 2006 at Institute of Management Sciences Siem Reap Province. Mr. Keo Mony has good experienced of managing loan well but due to Covid 19 pandemic effected to the economic in the world , therefore the non performing loan of Sachak Microfinance of this year has decrease to 4%.

**Mdm. Keo Voleak  
Director**

Mdm. Keo Voleak aged 31, was appointed as Director in charge of Account of Sachak Microfinances on 09 October 2013. Mdm. Keo Voleak was designated as Account Manager of Khmer People Development Organization in 2011, she graduated Secondary School (Back II) in 2007 and graduated Technical of Banking at Center for Banking Studies of National Bank of Cambodia since 2011 and completed first year in the field of Account in 2010 at Panhasastra University of Cambodia. Mdm. Keo Voleak has good experienced of managing account, with her career she has performed and managed well, therefore the company has secured and success.



## CHAIRMAN'S STATEMENT

**Mr. Keo Maly**

### **Overall Business Environment**

The Cambodian overall business environment is expected to Agriculture, we can say Agriculture is the main business and the main economy for developing country, with this undertaken by the Government, effective fiscal and monetary measures implemented by the National Bank of Cambodia, sustainable inflation cash in the market.

The Cambodian economy is dropped down around 2.8% in year 2020 due to Corona virus infected and the quota export EPA to USA and Europe charges 20% but we expected the economic will perform well in outlook grow 6.8% in year 2021 after the Covid 19 is better and due to the sustainable growth in agriculture sectors, Construction investment, tourism, garments and textile, and Foreign Direct Investments.

## **Summary of the Sachak Microfinance's Loan Performance**

Sachak Microfinance has participated in developing country by helping the poor people and community for their living better.

## **Compliance with National Bank of Cambodia's Regulations**

Sachak Microfinance remains steadfast and committed in ensuring compliance to the NBC's regulations. Sachak Microfinance will continue to ensure compliance with NBC's guidelines and regulations and also uphold good professionalism in the management and operation of the Microfinance's business.

## **Focus and Commitment**

Sachak Microfinance's strong commitment to excellence service by granted loan fast and accurate open another branch for helping people in the country side.

The board of directors of Sachak Microfinance's strong commitment profit growth and business expansion, helping our clients when they are facing financial difficulty effected from this situation by support them to receive of restructure loan so that they still have a home for living and continue to make a living and be able to pay with the new restructure loan, improving customer service delivery while at the same time ensuring good corporate governance with people and authority, risk management policies and prudent credit policies in order to support sustainable long term growth and profitability of the Microfinance.

## **Acknowledgement**

The board of director and management would like to thank the National Bank of Cambodia and all other relevant authorities for their invaluable advice, guidance and support in addition thank all the clients and community that always trusted and supported our Microfinance.

## **POLICY AND PRACTICE GUIDELINES CORPORATE**

### **Duties and Responsibilities of the Board**

The board control and reviews the Microfinance's strategic business directions and goals with the prevailing economic and market condition. The board approved the annual budget and open the new Head Office in Phnom Penh and establishes policies on the management of credit risks ensuring low NPL loan. The main responsibilities of the board that is reviews the action plans that are implemented by the management to achieve business targets and implemented laid down accordingly to the guidelines and directives issued by National Bank of Cambodia from time to time.

### **Board Director Meetings**

Board director meetings are held at least 4 times a year. Reports on the progress of Sachak Microfinance's business operations and prepared the new business plan in the future for board's director approval.

The agenda for every board director meeting and supporting document are furnished to all the directors for their perusal well in the next meeting. Directors are regularly updated and advised to the members and the staffs are regularly implemented relating to the duties and responsibilities including policy guidelines issued by National Bank of Cambodia that concern Microfinance.

### **Internal Control**

The board director is responsible for the adequacy and effectiveness of the Microfinance's system of internal control and established for identifying evaluating and managing the significant risks faced by the Microfinance, enhancing the system of internal controls as and when there are changes to the business environment or regulatory guidelines.

Board director reviews reports from management on regular basis such as information related to the system lending, account and finance, the report on monitoring of compliance with banking laws and National Bank of Cambodia's guidelines.

### **Key Internal Control Processes**

The Key processes that have been established in reviewing the adequacy and effectiveness of the system of internal controls and enhance the capital efficient.

The board director is responsibilities control risks arising and ensuring that the risks have been setup.

## **Code of Ethics**

Sachak Microfinance is in industry where its financial institution trust and confidence that customers and community have in the Microfinance are vital to the continued growth and success of the Microfinance. Sachak Microfinance seeks to conduct itself with integrity and trust worthiness and confidence in the Microfinance.

A key determinant in building a trusted financial institution is the way its employees conduct themselves in their work and in the delivery of service to customers and community. Sachak conducted themselves to standards that are consistent with the expectations of customers. Sachak will prepared trust integrity such as code of ethics, an Anti-Fraud policy, Anti-Money Laundering policy, Avoid conflict of interest, Avoid misuse of position, Prevent misuse of information for personal gain, ensure integrity and completeness of records, ensure confident of communication with customers.

## **BUSINESS OPERATION TARGET**

### **Customer Perspective**

Sachak Microfinance committed excellent customer service, presently intensely competitive financing industry; significant toward the successful we service delivery excellence to the customers that is our commitment of Sachak Microfinance.

Sachak Microfinance has trained to the staff about courtesy, code of ethics in excellence service to the customers and learns to understand what the customer's needs.

## **Human Resource Development**

The key to success and strong performance of Sachak Microfinance is the contribution of staff and manager, committed and knowledgeable employees who are trying to work hard.

Sachak highly treasures and reinforces their strengths by providing effective training to develop the skills of its employees, given the chance to the staff who wants to study technical of banking and finance and study at university to enhance the performance levels of all staff in the future.

## **REPORT OF BOARD OF DIRECTORS**

### **Board of Directors**

The members of the board of directors of the Sachak Microfinance during the financial year and at the date of this report are:

Mr. Keo Maly	Chairman
Mdm. Keo Phoung Bopha	Shareholder
Mr. Keo Phalla	Executive Director
Mr. Keo Saravuth	Director
Mr. Keo Mony	Director
Mdm. Keo Voleak	Director

### **Auditors**

The auditors, Morison Kak & Associates expressed their willingness to accept appointment as auditors of Sachak Microfinance during the financial year.

### **Director's benefits**

During at the end of the financial year, no arrangements existed to which director to acquire benefits by means of the acquisition of shares or receive any benefit other than salary which the director has a substantial financial as disclosed in the financial statements.

### **Statement of the board of director's responsibility of the financial statements**

The board is responsible for ensuring that the financial statement presents fairly and truly, the financial statement during in the period financial year accordance with guidelines of the National Bank of Cambodia. Management is responsible for ensuring that proper accounting records with reasonable accuracy at any time and to ensure that the accounting records comply with guidelines of National Bank of Cambodia. Management is responsible for ensuring that proper accounting records comply with guidelines of National Bank of Cambodia. It is also responsible for safeguarding the assets of the Microfinance and hence for taking reasonable steps for the prevention detection of fraud and other irregularities control and direct effectively the Microfinance in all material decisions affecting the operations and performance and ascertain that such have been properly reflected in the financial statements.

### **Approved of the Financial Statements**

We hereby represented of Sachak Microfinance approve the financial statements which present fairly, in all material respects, the financial as at 31 December 2020, and cash flows for the year ended, in accordance with the guidelines of the National Bank of Cambodia relating to the preparation and presentation of financial statement,



On behalf of the Board of Directors



Mr. Keo Maly

Chairman

A blue ink signature of Mr. Keo Phalla is written over a horizontal line.

Mr. Keo Phalla

Executive Director

Phnom Penh, 28 April 2021

## Regulatory reserve

The NBC issued Prakas No. B7-017-344 dated 1 December 2017 on Credit Risk Grading and Provision on Impairment and Circular No. B7-018-001 dated 16 February 2018 on the Implementation of Prakas on Credit Risk Grading and Provision on Impairment, which require all banks and financial institutions (“Institution”) to measure the impairment and provide sufficient allowance for bad and doubtful loans based on the new credit risk grading and provision as follows:

<b>Classification</b>	<b>Number of days past due</b>	<b>Allowance</b>
<b>Short-term loans (less than one year)</b>		
Standard	0-14 days	1%
Special mention	15-29 days	3%
Sub-standard	30-59 days	20%
Doubtful	60-89 days	50%
Loss	90 days or more	100%
<b>Long-term loans (more than one year):</b>		
Standard	0-29 days	1%
Special mention	30-89 days	3%
Sub-standard	90-179 days	20%
Doubtful	180-359 days	50%
Loss	360 days or more	100%

## Transition to the CIFRS for SMEs

This explanatory note to the financial statements describes the differences between the profit or loss presented under CAS and the newly presented amounts under the CIFRS for SMEs Standard for the reporting period ended 31 December 2018 (i.e. comparative information), as well as the difference between the equity presented under CAS and the newly presented amounts under the CIFRS for SMEs Standard at the date of transition (1 January 2018) and at 31 December 2018. It also describes all the required changes in accounting policies made on first-time adoption of the CIFRS for SMEs Standard.

In the table below, equity determined in accordance with CIFRS for SMEs is reconciled to equity determined in accordance with CAS at both 1 January 2018 (the date of transition to the CIFRS for SMEs Standard) and 31 December 2018 (the end of the latest period presented in the most recent financial statements prepared in accordance with CAS).

## Reconciliation of the statement of financial position as at 31 December 2020

### AS AT 31 DECEMBER 2020

	31 Dec 2020		31 Dec 2019	
	US\$	KHR'000	US\$	KHR'000
<b>ASSETS</b>				
Cash in hand	9,894	40,021	27,448	111,851
Balances with the Central Bank	1,497	6,055	1,133	4,617
Balances with other banks	16,795	67,936	7,648	31,166
Statutory deposits with Central Bank	75,000	303,375	75,000	305,625
Loans to customers	1,337,935	5,411,947	1,983,626	8,083,276
Property and equipment	1,429,756	5,783,363	1,468,526	5,984,244
Other assets	5,410	21,884	5,410	22,046
<b>TOTAL ASSETS</b>	<b>2,876,287</b>	<b>11,634,581</b>	<b>3,568,791</b>	<b>14,542,825</b>
<b>LIABILITIES AND EQUITY</b>				
<b>LIABILITIES</b>				
Borrowings	1,370,727	5,544,591	1,746,401	7,116,584
Other liabilities	35,972	145,506	6,583	26,826
Deferred tax liabilities	203,567	823,429	209,261	852,739
Provision for income tax	577	2,335	1,111	4,527
<b>TOTAL LIABILITIES</b>	<b>1,610,843</b>	<b>6,515,861</b>	<b>1,963,356</b>	<b>8,000,676</b>
<b>EQUITY</b>				
Share capital	1,500,000	6,067,500	1,500,000	6,000,000
Regulatory reserve	65,654	265,570	82,966	338,086
Retained earnings	(300,210)	(1,225,486)	22,469	91,044
Currency translation	-	11,136	-	113,019
<b>TOTAL EQUITY</b>	<b>1,265,444</b>	<b>5,118,720</b>	<b>1,605,435</b>	<b>6,542,149</b>
<b>TOTAL LIABILITIES AND EQUITY</b>	<b>2,876,287</b>	<b>11,634,581</b>	<b>3,568,791</b>	<b>14,542,825</b>

## Statement of comprehensive income FOR THE YEAR ENDED 31 DECEMBER 2020

	31 Dec 2020		31 Dec 2019	
	US\$	KHR'000	US\$	KHR'000
Interest income	255,486	1,042,383	342,498	1,387,802
Interest expense	(163,255)	(666,080)	(172,831)	(700,311)
<b>Net interest income</b>	<b>92,231</b>	<b>376,303</b>	<b>169,667</b>	<b>687,491</b>
Other operating incomes	75,477	307,946	165,435	670,343
Personnel Costs	(196,081)	(800,010)	(188,885)	(765,362)
Depreciation expenses	(39,896)	(162,776)	(39,885)	(765,362)
Other operating expenses	(58,913)	(240,365)	(70,217)	(284,519)
<b>Operating loss</b>	<b>(127,182)</b>	<b>(518,902)</b>	<b>36,115</b>	<b>146,339</b>
Allowances for impairment losses	(213,608)	(871,521)	(36,295)	(147,067)
<b>Loss before income tax</b>	<b>(340,790)</b>	<b>(1,390,423)</b>	<b>(180)</b>	<b>(728)</b>
Income tax expense	799	3,260	(52,572)	(213,022)
<b>Net loss for the year</b>	<b>(339,991)</b>	<b>(1,387,163)</b>	<b>(52,752)</b>	<b>(213,750)</b>
Currency translation difference	-	101,883	-	89,520
<b>Net comprehensive loss</b>	<b>(339,991)</b>	<b>(1,285,280)</b>	<b>(52,752)</b>	<b>(124,230)</b>

## STATEMENT OF CHANGES IN EQUITY FOR THE YEAR ENDED 31 DECEMBER 2020

	Share capital		Regulatory		Retained earning		Currency translation	Total	
	US\$	KHR'000	US\$	KHR'000	US\$	KHR'000	KHR'000	US\$	KHR'000
As at 1 January 2019	1,500,000	6,000,000	28,517	114,581	129,670	524,515	23,499	1,658,187	6,662,595
<b>Comprehensive loss for the year</b>									
Net loss for the year	-	-	-	-	(52,752)	(213,750)	-	(52,752)	(213,750)
Transfer to regulatory reserve	-	-	54,449	221,880	(54,449)	(221,880)	-	-	-
Exchange translation difference	-	-	-	1,625	-	2,159	89,520	-	93,304
<b>As at 31 December 2019</b>	<b>1,500,000</b>	<b>6,000,000</b>	<b>82,966</b>	<b>338,086</b>	<b>22,469</b>	<b>91,044</b>	<b>113,019</b>	<b>1,605,435</b>	<b>6,542,149</b>
As at 1 January 2020	1,500,000	6,000,000	82,966	338,086	22,469	91,044	113,019	1,605,435	6,542,149
<b>Comprehensive loss for the year</b>									
Net loss for the year	-	-	-	-	(339,991)	(1,387,163)	-	(339,991)	(1,387,163)
Transfer from regulatory reserve	-	-	(17,312)	(70,633)	17,312	70,633	-	-	-
Exchange translation difference	-	67,500	-	(1,883)	-	-	(101,883)	-	(36,066)
<b>As at 31 December 2020</b>	<b>1,500,000</b>	<b>6,067,500</b>	<b>65,654</b>	<b>265,570</b>	<b>(300,210)</b>	<b>(1,225,486)</b>	<b>11,336</b>	<b>1,265,444</b>	<b>5,118,720</b>

**Statement of cash flows**  
**FOR THE YEAR ENDED 31 DECEMBER 2020**

	31 Dec 2020		31 Dec 2019	
	US\$	KHR'000	US\$	KHR'000
<b>CASHFLOWS FROM OPERATING ACTIVITIES</b>				
Loss before income tax	(340,790)	(1,390,423)	(180)	(729)
Adjustment for:				
Depreciation and amortization	39,896	162,776	39,885	161,614
Allowance for impairment losses	213,608	871,521	36,295	147,067
<b>Operating (loss)/profit before working capital changes</b>	<b>(87,286)</b>	<b>(356,126)</b>	<b>76,000</b>	<b>307,952</b>
Charges in working capital				
Loans to customers	432,083	1,762,899	(140,032)	(567,410)
Other assets	-	-	(2,160)	(8,752)
Other liabilities	29,390	119,911	(9,247)	(37,469)
Cash generated from/(used in) operations	374,187	1,526,684	(75,439)	(305,679)
Income tax paid	(5,429)	(22,149)	(5,975)	(24,211)
<b>Net cash from/(used in) operating activities</b>	<b>368,758</b>	<b>1,504,535</b>	<b>(81,414)</b>	<b>(329,890)</b>
<b>CASHFLOWS FROM INVESTING ACTIVITIES</b>				
Purchase of property and equipment	(1,128)	(4,602)	(430,349)	(1,743,774)
<b>Net cash from/(used in) operating activities</b>	<b>(1,128)</b>	<b>(4,602)</b>	<b>(430,349)</b>	<b>(1,743,774)</b>
<b>CASHFLOWS FROM FINANCING ACTIVITIES</b>				
Proceeds/ (repayment) from borrowings	(375,673)	(1,532,746)	259,423	1,051,182
<b>Net cash (used in) from financing activities</b>	<b>(375,673)</b>	<b>(1,532,746)</b>	<b>259,423</b>	<b>1,051,182</b>
<b>Net changes in cash and cash equivalents</b>	<b>(8,043)</b>	<b>(32,813)</b>	<b>(252,340)</b>	<b>(1,022,482)</b>
Cash and cash equivalents at beginning of year	(463,771)	(1,889,866)	(211,431)	(849,530)
Currency translation difference	-	14,191	-	(17,854)
<b>Cash and cash equivalents at end of year</b>	<b>(471,814)</b>	<b>(1,908,488)</b>	<b>(463,771)</b>	<b>(1,889,866)</b>
<b>Represented by:</b>				
Cash in hand	9,894	40,021	27,448	111,851
Deposits and placement with banks	18,292	73,991	8,781	35,783
Bank overdrafts	(500,000)	(2,022,500)	(500,000)	(2,037,500)
	<b>(471,814)</b>	<b>(1,908,488)</b>	<b>(463,771)</b>	<b>(1,889,866)</b>

## FINANCIAL STATEMENTS FOR THE YEAR ENDED 31 DECEMBER 2020

### 1. Cash in hand

	31/12/20 to 31/12/19			
	US\$	KHR'000	US\$	KHR'000
Cash in hand	9,894	40,021	27,448	111,851
	<b>9,894</b>	<b>40,021</b>	<b>27,448</b>	<b>111,851</b>

Analysis by currencies are as follows:

	31/12/20 to 31/12/19			
	US\$	KHR'000	US\$	KHR'000
US Dollars	5,998	24,262	17,159	69,923
Khmer Riel	3,896	15,759	10,289	41,928
	<b>9,894</b>	<b>40,021</b>	<b>27,448</b>	<b>111,851</b>

### 2. Balances with banks

	31/12/20 to 31/12/19			
	US\$	KHR'000	US\$	KHR'000
Balance with other banks				
Current accounts:				
Wing (Cambodia) Specialised Bank	1,697	6,864	1,237	5,041
Advanced Bank of Asia	15,098	61,072	6,411	26,125
	<b>16,795</b>	<b>67,936</b>	<b>7,648</b>	<b>31,166</b>

### 3. Loans to customers

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Individual loans	1,394,799	5,641,962	2,000,470	8,151,915
Accrued interests receivable	24,515	99,163	35,797	145,873
	1,419,314	5,741,125	2,036,267	8,297,788
Allowances for impairment losses	(81,379)	(329,178)	(52,641)	(214,512)
Net loans to customers	<b>1,337,935</b>	<b>5,411,947</b>	<b>1,983,626</b>	<b>8,083,276</b>

Movements on allowance for impairment losses are as follows:

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
At beginning of year	52,641	214,512	16,346	65,678
(Recovery)/addition during the year	28,738	116,245	36,295	147,902
Currency translation difference	-	(1,579)	-	932
At end of year	81,379	329,178	52,641	214,512

Further analysis of the above loans to customers is provided below:

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
(a) By maturity period:				
Within 1 month	3,174	12,839	-	-
Over 1 to 3 months	20,559	83,161	-	-
Over 3 to 12 months	226,882	917,738	331,624	1,351,368
Over 12 months	1,144,184	4,628,224	1,668,846	6,800,547
Others	24,515	99,163	35,797	145,873
	1,419,314	5,741,125	2,036,267	8,297,788

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
(b) By currency:				
US Dollars	914,601	3,699,559	1,451,247	5,913,832
Khmer Riel	480,198	1,942,403	549,223	2,238,084
Others	24,515	99,163	35,797	145,872
	1,419,314	5,741,125	2,036,267	8,297,788

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
(c) By residency status:				
Residents	1,419,314	5,741,125	2,036,267	8,297,788
	1,419,314	5,741,125	2,036,267	8,297,788

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
(d) By relationship				

**Sachak Microfinance  
2020 Annual Report**

Non related parties	1,419,314	5,741,125	2,036,267	8,297,788
	1,419,314	5,741,125	2,036,267	8,297,788
		<b>31/12/20</b>		<b>31/12/19</b>
	<b>US\$</b>	<b>KHR'000</b>	<b>USD</b>	<b>KHR'000</b>
(e) By location				
Head Office – Phnom Penh	143,795	581,649	465,136	1,895,429
Branch – Koh Andeth	562,192	2,274,067	698,084	2,844,692
Branch – Kirivong	688,812	2,786,246	837,250	3,411,794
Others	24,515	99,163	35,797	145,873
	1,419,314	5,741,125	2,036,267	8,297,788
		<b>31/12/20</b>		<b>31/12/19</b>
	<b>US\$</b>	<b>KHR'000</b>	<b>USD</b>	<b>KHR'000</b>
(f) By industry sectors:				
Agriculture	1,247,602	5,046,551	1,535,334	6,256,486
Consumers	72,004	291,254	465,136	1,895,429
Others	99,708	403,320	35,797	145,873
	1,419,314	5,741,125	2,036,267	8,297,788
		<b>31/12/20</b>		<b>31/12/19</b>
	<b>US\$</b>	<b>KHR'000</b>	<b>USD</b>	<b>KHR'000</b>
(g) By interest rates (per annum)	%	%	%	%
Individuals				
Khmer Riels	12-22.8	12-22.8	18	18
US Dollars	12-22.8	12-22.8	18	18



#### 4. Property and equipment

At 31 December 2020

	Land	Building	Renovation	Office and IT equipment	Furniture & fixtures	Vehicles	Total
Cost	USD	USD	USD	USD	USD	USD	USD
Balance as at 1 January 2020	1,229,000	224,687	11,388	14,674	10,067	106,000	1,595,816
Addition	-	-	-	1,128	-	-	1,128
Written off	-	-	-	(614)	-	-	(614)
At 31 December 2020	1,229,000	224,687	11,388	15,188	10,067	106,000	1,596,330
<b>Accumulated depreciation</b>							
At 1 January 2020	-	52,697	7,579	5,943	8,100	52,973	127,292
Charge during the year	-	11,419	2,255	2,877	1,795	21,550	39,896
Written off	-	-	-	(614)	-	-	(614)
Adjustments	-	-	-	1,044	(1,044)	-	-
At 31 December 2020	-	64,116	9,834	9,250	8,851	74,523	166,574
<b>Net book value</b>							
At 31 December 2020	1,229,000	160,571	1,554	5,938	1,216	31,477	1,429,756
Equivalent in KHR'000	4,971,305	649,510	6,286	24,019	4,919	127,324	5,783,363

## 4. Property and equipment ( continued )

At 31 December 2020

	Land	Building	Renovation	Office and IT equipment	Furniture & fixtures	Vehicles	Total
Cost	USD	USD	USD	USD	USD	USD	USD
Balance as at 1 January 2019	800,000	224,687	15,508	19,178	10,885	106,000	1,176,258
Additions	429,000	-	-	1,349	-	-	430,349
Written off	-	-	(4,120)	(5,853)	(818)	-	(10,791)
At 31 December 2019	1,229,000	224,687	11,388	14,674	10,067	106,000	1,595,816
<b>Accumulated depreciation</b>							
At 1 January 2019	-	41,309	9,343	10,012	6,146	31,481	98,291
Charge for the year	-	11,388	2,356	1,783	2,771	21,492	39,790
Written off	-	-	(4,120)	(5,853)	(818)	-	(10,791)
At 31 December 2019	-	52,697	7,579	5,942	8,099	52,973	127,290
<b>Net book value</b>							
At 31 December 2019	1,229,000	171,990	3,809	8,732	1,968	53,027	1,468,526
Equivalent in KHR'000	5,008,175	700,859	15,522	35,583	8,020	216,085	5,984,244

## 5. Other assets

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Advances and prepayments	5,410	21,884	5,410	22,046
	<u>5,410</u>	<u>21,884</u>	<u>5,410</u>	<u>22,046</u>

## 6. Borrowings

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
<b>Borrowing from bank</b>				
Advanced Bank of Asia:				
Overdraft account (i)	500,000	2,022,500	500,000	2,037,500
Long – term loans (ii)	825,849	3,340,559	1,060,123	4,320,001
Borrowing from individuals	44,878	181,532	186,278	759,083
	<u>1,370,727</u>	<u>5,544,591</u>	<u>1,746,401</u>	<u>7,116,584</u>

*(i) Advanced Bank of Asia – overdraft account*

This represents the approved credit limit of an overdraft accounting to USD 500,000 with the interest rate of 8.50% per annum.

*(ii) Advanced Bank of Asia – long term loan*

Principal	KHR 3,840,000,000
Outstanding	KHR 3,340,558,500 equivalent to USD 825,849 as at 31 Dec 2020
Terms	21 May 2020 to 02 May 2024
Repayment	Principal and interest on a monthly basis
Interest rate	8.25% per annum

## 7. Other Liabilities

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Accrued membership fees	2,914	11,787	3,000	12,225
Unearned income	19,805	80,111	481	1,960
Accrued interest payable	3,974	16,075	-	-
Accrued professional fee	2,250	9,101	-	-
Others	7,029	28,432	3,102	12,641
	<u>35,972</u>	<u>145,506</u>	<u>6,583</u>	<u>26,826</u>

## 8. Share capital

The registered and paid-up statutory capital of the Company as at 31 December 2020 is composed of 150,000 shares at par value of USD 10 per share, which is compliant with the mandatory minimum capital requirement as per Prakas B7-016-117 dated 22 March 2016 issued by the National Bank of Cambodia which requires a minimum paid-up capital of at least KHR 6 billion. All Share are fully paid.

The details of shareholding are as follows:

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Issued and fully paid	1,500,000	6,067,500	1,500,000	6,000,000
	<u>1,500,000</u>	<u>6,067,500</u>	<u>1,500,000</u>	<u>6,000,000</u>

	31/12/20			31/12/19		
	% of ownership	Number of share	Amount US\$	% of ownership	Number of share	Amount US\$
Ms. Keo Phoung Bopha	40%	60,000	600,000	40%	60,000	600,000
Mr. Keo Maly	40%	60,000	600,000	40%	60,000	600,000
Mr. Keo Phalla	5%	7,500	75,000	5%	7,500	75,000
Mr. Keo Mony	5%	7,500	75,000	5%	7,500	75,000
Mr. Keo Saravuth	5%	7,500	75,000	5%	7,500	75,000
Ms. Keo Voleak	5%	7,500	75,000	5%	7,500	75,000
	<u>100%</u>	<u>150,000</u>	<u>1,500,000</u>	<u>100%</u>	<u>150,000</u>	<u>1,500,000</u>

## 9. Regulatory reserve

Regulatory reserve represents the difference between the allowance of impairment losses calculated in accordance with CIFRS for SMEs and the regulatory provision in higher than the impairment losses calculated to accordance with CIFRS for SMEs, the difference is recorded as regulatory reserve. The reserve is transferred to the retained earnings.

**10. Interest income**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Interest income is earned from:				
Deposits and placements with banks	383	1,563	502	2,034
Loans to customers	255,103	1,040,820	341,996	1,385,768
	<u>255,486</u>	<u>1,042,383</u>	<u>342,498</u>	<u>1,387,802</u>

**11. Interest expense**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Interest expense is incurred on:				
Loans from Advanced Bank of Asia	130,709	533,293	133,558	541,177
Individuals	32,546	132,787	39,273	159,134
	<u>163,255</u>	<u>666,080</u>	<u>172,831</u>	<u>700,311</u>

**12. Other operating incomes**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Fees and commissions	74,793	305,155	157,572	638,482
Penalty Income	684	2,791	1,031	4,178
Others	-	-	6,832	27,683
	<u>75,477</u>	<u>307,946</u>	<u>165,435</u>	<u>670,343</u>

**13. Personnel costs**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Salaries and bonuses	190,781	778,386	185,892	753,234
Other related costs	5,300	21,624	2,993	12,128
	<u>196,081</u>	<u>800,010</u>	<u>188,885</u>	<u>765,362</u>

**14. Other operating expenses**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Office rental	12,900	52,632	12,680	51,379
Legal and professional fee	16,340	66,667	8,360	33,875
Security expenses	9,560	39,005	8,800	35,658
Motor vehicle operating expenses	5,745	23,440	9,642	39,069
Membership expenses	3,000	12,240	3,115	12,622
Bank and other service charges	1,000	4,080	4,962	20,106
Repair and maintenance	1,320	5,386	1,671	6,771
Communication expenses	2,598	10,600	2,545	10,312
Utilities expenses	3,523	14,373	3,806	15,422
Stationary and supplies expenses	420	1,714	635	2,573
License fees expense	294	1,200	6,704	27,165
Donation and gifts	12	49	39	158
Withholding tax	-	-	1,749	7,087
Marketing and advertising expenses	-	-	224	908
Others	2,201	8,979	5,285	21,414
	<u>58,918</u>	<u>240,365</u>	<u>70,217</u>	<u>284,519</u>

**15. Income tax expense**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Current tax	4,895	19,972	5,857	23,733
Deferred tax	(5,694)	(23,232)	46,715	189,289
	<u>(799)</u>	<u>(3,260)</u>	<u>52,572</u>	<u>213,022</u>

**(a) Reconciliation of current income tax**

In accordance with the Cambodian Law on Taxation, the Company has an obligation to pay corporate income tax of either the profit tax at the rate of 20% of taxable profit or the minimum tax at 1% of gross revenue, whichever is higher.

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Loss before income tax	(340,790)	(1,390,423)	(180)	(729)
Income tax @ 20%	(68,158)	(278,084)	(36)	(146)
Effect of non-deductible expenses	41,705	170,159	1,044	4,230
Effect of other allowances	-	-	(1,009)	(4,088)
Income tax expense	-	-	-	-
Minimum tax	4,895	19,972	5,857	23,733
Income tax expense	4,895	19,972	5,857	23,733

**(b) Provision for income tax**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Balance at beginning of year	1,111	4,527	1,229	4,938
Charge during the year	4,895	19,972	5,857	23,733
Taxation paid during the year	(5,429)	(22,149)	(5,975)	(24,211)
Currency translation difference	-	(15)	-	67
Balance at end of year	577	2,335	1,111	4,527

**(c) Deferred tax**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Deferred tax assets	39,357	159,199	-	-
Deferred tax liabilities	(242,924)	(982,628)	(209,261)	(852,739)
	(203,567)	(823,429)	(209,261)	(852,739)

**15. Income tax expense ( continued )**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
At 1 January 2019	(163,291)	745	-	(162,546)
Credited/(charged) to profit or loss				
for the year	(30,982)	(15,733)	-	(46,715)
At 31 December 2019	(194,273)	(14,988)	-	(209,261)
<i>Equivalent in KHR 000</i>	(791,662)	(61,077)	-	(852,739)
At 1 January 2020	(194,273)	(14,988)	-	(209,261)
Credited/(charged) to profit or loss				
for the year	(48,651)	22,989	31,356	5,694
At 31 December 2020	(242,924)	8,001	31,356	(203,567)
<i>Equivalent in KHR 000</i>	(982,628)	32,364	126,835	(823,429)

**16. Related party balance and transactions**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Related party transaction				
Key management remuneration	100,550	407,429	93,850	380,280
	100,550	407,429	93,850	380,280

**17. Commitments**

	31/12/20		31/12/19	
	US\$	KHR'000	USD	KHR'000
Within 1 year	12,900	52,632	12,900	52,271
Over 1 year up to 5 years	18,700	76,296	31,600	128,043
	31,600	128,928	44,500	180,314



## 18. Comparative Figures

Where necessary, certain comparative figures have been reclassified to confirm to changes to presentation in the current year.

### *Restatements*

The following comparative figures have been restated to conform to the current year presentation.

	31 Dec 2019		
	As previously stated	Asrestated	Variance
Deposits and placements with NBC	76,133	-	( 76,133 )
Balances with the Central Bank	-	1,133	1,133
Stationary deposits with Central Bank	-	75,000	75,000

## 19. Events after the reporting period

Since 31 December 2019, the spread of the COVID-19 outbreak has severely impacted business in Cambodia. The management has assessed the impact on the financial statement of the Company: however, management is unable to fully access the exposure as of the reporting date. The duration and impact of the Covid-19 pandemic remain unclear at this time. It is not possible to reliably estimate the duration and severity of these consequences, as well as their impact on the financial position and results of the Company for future periods. Management considers that the company's activities may be slow in this period which impacts the current profitability level and liquidity headroom, but would not lead to a going concern issue.

The Company has evaluated events after the end of the reporting period until the date the financial statements were available for issue. The Directors affirm that no other material events should be reported to be adjusting events.

**OTHER INFORMATION AND PRUDENTIAL REGULATIONS REQUIRED BY  
THE LAW ON BANKING AND FINANCIAL INSTITUTIONS**

▪ **Minimum capital** (Prakas B7-016-117 dated 22 March 2016)

The Company's paid-up capital at the balance sheet date is USD 1,500,000 (equivalent to approximately KHR 6 billion as at 31 December 2018).

▪ **Large exposures** (Prakas B7-06-226 dated 03 November 2006)

Under the provisions of Prakas No. B7-06-226 dated 3 November 2006, all micro-finance institutions are required to maintain at all times a maximum ratio of 10% between their overall exposure resulting from their operations with each individual beneficiary and their net worth.

The Company has no large exposures at the balance sheet date.

PROVIDED LOAN TO THE PEOPLE IN PHNOM PENH FOR  
PURCHASING THE HOUSEHOLD USE FOR YEAR 2020

Sachak Microfinance Providing loan to the people in Phnom Penh for purchasing  
the household use.





Sachak Microfinance care of livelihoods and prosperity of people and community by rural lending for purchasing the paddy land and harvest machine.





**PROVIDED LOAN TO THE PEOPLE TO FEEDING ANIMAL FOR YEAR 2020**

Loan to farmer for feeding cows, pigs, chickens and ducks to improve their standard of living.





PROVIDED LOAN TO THE PEOPLE TO BUILD A HOUSE FOR YEAR 2020

Loans to farmers for building and house renovation.



## CALENDAR OF SIGNIFICANT EVENTS 2020

Sachak Microfinance Institution has operated a new Head Office at Koh Andeth Village, Tuol Sangke Commune, Reussey Keo District Phnom Penh City.





## CALENDAR OF SIGNIFICANT EVENTS 2020

Sachak Microfinance Institution has operated a new Head Office at Koh Andeth Village, Tuol Sangke Commune, Reussey Keo District Phnom Penh City.

